



ស្ថានភាពមិនទៀងទាត់នៃពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃ៖
ការឆ្លុះបញ្ចាំងពីលំហូរចេញនៃពលករទេសន្តរប្រវេសន៍កម្ពុជានិងមេរៀនបទពិសោធន៍

ដោយបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ (MMN)



ឧបត្ថម្ភដោយ៖ OPEN SOCIETY FOUNDATION

*(បកប្រែក្រៅផ្លូវការដោយលោកស្វង សុភាព ប្រធានគ្រប់គ្រងតំបន់បន្ទាយមានជ័យ
 នៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ-CWCC)*

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះអ្នកដែលបានយកពេលដ៏មានតម្លៃនិងជំនាញរបស់ខ្លួនក្នុងការចូលរួមចំណែកដល់ការស្រាវជ្រាវនេះ រួមទាំងការសរសេរនិងផលិត របាយការណ៍នេះឡើង។ ការបោះពុម្ពផ្សាយនេះ ក៏មិនអាចធ្វើទៅបានដែរ បើមិនមានការចូលរួមពីបណ្តាអ្នកទាំងឡាយនិងអង្គការដូចតទៅ៖

- * ពលករទេសន្តរប្រវេសន៍និងគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជា ដែលបានផ្តល់នូវពេលវេលានិងការយល់ឃើញក្នុងពេលផ្តល់ការសម្ភាសន៍
- * មន្ត្រីរដ្ឋាភិបាលកម្ពុជានិងថៃ ដែលបានផ្តល់ជូននូវចក្ខុវិស័យ និងជំនាញក្នុងពេលផ្តល់ការសម្ភាសន៍
- * លោកស្វង សុភាព និងក្រុមការងារនៅអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលបានធ្វើការសម្ភាសន៍ពលករ ថតរូបភាពនៅតំបន់ព្រំដែន និងបកប្រែឯកសារសម្ភាសន៍និងរបាយការណ៍
- * លោកមុំ សុខចារ និងក្រុមការងារនៅអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី ដែលបានធ្វើការសម្ភាសន៍ពលករនិងបកប្រែឯកសារសម្ភាសន៍
- * លោកឆន ឆៃយុទ្ធ និងក្រុមការងារនៅសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងអ្នកស្រីចាន់ សុគន្ធា និងក្រុមការងារនៅសមាគមន៍អាដហុក ដែលបានធ្វើការសម្ភាសន៍ពលករ
- * លោកសុធីធីយ រីកយ៉ាឌី និងក្រុមការងារនៅមូលនិធិហ្វារ និងបុគ្គលិកនៅមូលនិធិម៉ាប និងបុគ្គលិកមូលនិធិវ៉ាក់ថៃ ប្រចាំការិយាល័យខេត្តត្រាត សម្រាប់ការសម្របសម្រួល និងបកប្រែឯកសារសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាននិងពលករ
- * កញ្ញាអុមស៊ិន ប៊ុនលើត ដែលជាមន្ត្រីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ ដែលបានធ្វើការសម្ភាសន៍នៅក្នុងប្រទេសថៃ និងពង្រាងរបាយការណ៍
- * អ្នកស្រីយុនសា មុនតូយ មន្ត្រីតស៊ូមតិនិងព័ត៌មាននៃបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ ដែលបានជួយក្នុងការវិភាគទិន្នន័យនៃលទ្ធផលសម្ភាសន៍
- * កញ្ញាម៉ារី ស្តេធីរី អ្នកស្ម័គ្រចិត្តនៃបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ ដែលបានជួយក្នុងការសរសេរពង្រាងរបាយការណ៍
- * អ្នកស្រីរីក្ខ ហារីម៉ា អ្នកសម្របសម្រួលថ្នាក់តំបន់នៃបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ សម្រាប់ការសម្របសម្រួលការស្រាវជ្រាវនេះ និងពិនិត្យកែសម្រួលរបាយការណ៍
- * ខេស៊ី ម៉ាក់ខាធី អ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលពលករអាស៊ី សម្រាប់ការងារស្រាវជ្រាវក្នុងការជួយដល់របាយការណ៍នេះ
- * ហ្គាប្រីយ៉ែល យីតធីស អ្នកស្ម័គ្រចិត្តរបស់បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ ក្នុងការពិនិត្យកែតម្រូវរបាយការណ៍

សូមថ្លែងអំណរគុណផងដែរ ដល់អ្នកដែលមិនបានរៀបរាប់ខាងលើ ដែលបានចូលរួមជាពេលវេលាជំនាញនិងការចង្អុលទិសដល់គម្រោងនេះ។

ជាចុងក្រោយ យើងខ្ញុំសូមអរគុណចំពោះ ដែលបានគាំទ្រដល់ការបោះពុម្ពនេះ និងដែលបានបន្តការគាំទ្រដល់បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ។

អក្សរកាត់

ADHOC	សមាគមសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
CMHI	ការធានារ៉ាប់រងសុខភាពពលករដែលត្រូវតែមាន
CWCC	អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ
CWPD	សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍
FAR	មូលនិធិហ្វារ
FCRCW	មជ្ឈមណ្ឌលសម្របសម្រួលសម្រាប់ការវិលត្រលប់របស់ពលករកម្ពុជា
IOM	អង្គការអន្តរជាតិស្តីពីទេសន្តរប្រវេសន៍
ISOC	ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង
LSCW	អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី
MAP	កម្មវិធីជំនួយពលករទេសន្តរប្រវេសន៍
MMN	បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ
MOLVT	ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
MOU	អនុសារណៈនៃការយោគយល់គ្នា
NCPO	ក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់
NV	ការពិសោធន៍សញ្ញាតិ
OSSC	មជ្ឈមណ្ឌលច្រកចេញចូលតែមួយ
PIBICS	ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គលនិងអន្តោប្រវេសន៍ក្នុងបញ្ជីខ្មៅ
SBEZ	តំបន់សេដ្ឋកិច្ចព្រំដែនពិសេស
US	សហរដ្ឋអាមេរិក

សេចក្តីផ្តើមអំណរគុណ	I
អក្សរកាត់	II
សេចក្តីសង្ខេបប្រតិបត្តិ	៦
ផែនទីប្រទេសថៃ និងប្រទេសកម្ពុជា	១២
១. គោលបំណងនិងវិធីសាស្ត្រ	១៣
២. សវនាការ	១៧
២.១ ស្ថានភាពទូទៅនៃគោលនយោបាយថៃស្តីពីពលករកម្ពុជា មីយ៉ាន់ម៉ា/ភូមា និងឡាវ មុនពេលបង្កើតក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសថៃ	១៧
២.២ ការផ្ដួចផ្ដើមគោលនយោបាយឆ្លើយតបចំពោះទេសន្តរប្រវេសន៍ដោយយោធាថៃ បន្ទាប់ពី រដ្ឋប្បហារនៅប្រទេសថៃ	១៨
៣. ការឆ្លុះបញ្ចាំងពីលំហូរចេញនៃពលករកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០១៤	២០
៣.១ ស្ថានភាពទូទៅនៃព្រឹត្តិការ បង្ក្រាប ការភិតភ័យ ស្លន់ស្លោ និងចាកចេញពីប្រទេសថៃ	២០
៣.២ សវនាការនៃពលករដែលបានត្រលប់ទៅប្រទេសកម្ពុជាវិញ	២៣
៣.៣ ពួកគេបានចាកចេញពីប្រទេសថៃដោយមូលហេតុអ្វី និងដោយរបៀបណា?	២៤
៣.៤ តើការចាកចេញភ្លាមៗ បានប៉ះពាល់យ៉ាងណាខ្លះដល់ពលករនិងក្រុមគ្រួសារ	២៤
៣.៥ តើពលករដែលវិលត្រលប់បានដោះស្រាយចំពោះរូបពួកគេដោយរបៀបណា?	២៥
៣.៦ តើរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបចំពោះការវិលត្រលប់ភ្លាមៗនៃប្រជាជនកម្ពុជា ដោយរបៀបណាខ្លះ?	២៦
៣.៧ តើនិយោជកនិងអ្នកជំនួញប្រតិកម្មយ៉ាងណាខ្លះ?	២៩
៣.៨ ការឆ្លុះបញ្ចាំងដោយពលករកម្ពុជាដែលវិលត្រលប់ ក្តីសង្ឃឹមទៅអនាគត និងការឆ្លុះ បញ្ចាំងពីដំណើរការទេសន្តរប្រវេសន៍	៣០
៣.៩ អនុសាសន៍នៃពលករកម្ពុជាដែលវិលត្រលប់	៣០
៤. ពលរទេសន្តរប្រវេសន៍ទៅហើយវិលវិញ៖ ទស្សនៈវិស័យពីប្រទេសថៃ	៣២
៤.១ គោលនយោបាយឆ្លើយតបទៅលំហូរពលករកម្ពុជា មកពីប្រទេសថៃ	៣២
៤.២ តើមានយន្តការអ្វីខ្លះសម្រាប់ពលករ ក្នុងការធ្វើទេសន្តរប្រវេសន៍ទៅថៃក្នុងពេល បច្ចុប្បន្ននេះ?	៣៧

ទេសន្តរប្រវេសន៍តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ ដែលជាដំណើរការមួយ បង្កើតឡើងអនុលោមតាមអនុសាសន៍នៃការយោគយល់គ្នា	៣៧
មជ្ឈមណ្ឌលច្រកចេញចូលតែមួយសម្រាប់ការចុះឈ្មោះពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសថៃ.....	៣៨
មជ្ឈមណ្ឌលសម្របសម្រួលសម្រាប់ការវិលត្រលប់របស់ពលករកម្ពុជា	៤០
មជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅក្នុងប្រទេសកម្ពុជា	៤២
៤.៣ ទស្សនៈនៃពលករទេសន្តរប្រវេសន៍វិលត្រលប់ទៅប្រទេសថៃ	៤៣
៥. ការឆ្លុះបញ្ចាំង និងអនុសាសន៍ពីបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ	៤៦

សេចក្តីសង្ខេបប្រតិបត្តិ

ស្ថានភាពមិនឆៀវឆាត់នៃពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃ៖

ការឆ្លុះបញ្ចាំងពីលំហូរចេញនៃពលករទេសន្តរប្រវេសន៍កម្ពុជានិងមេរៀនបទពិសោធន៍

នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្តើមធ្វើសេចក្តីវាយការណ៍ អំពីការឃាត់ខ្លួន និងការបញ្ជូនត្រលប់ពលករទេសន្តរប្រវេសន៍នោះ ចំនួនពលករទេសន្តរប្រវេសន៍កម្ពុជាដែលត្រូវបានបញ្ជូន ឬចាកចេញពីប្រទេសថៃមានការកើនឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងសភាពនៃបាតុភូតមិនធ្លាប់មានពីមុនមកនេះ ទាំងរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល បានប្រឹងប្រែងឆ្លើយតបទៅតាមតម្រូវការរបស់ក្រុមពលករ ដែលត្រលប់មកកម្ពុជាវិញនោះ។ ជាការប្រមើលពីការវិលត្រលប់ ជាយថាហេតុនៃពលករទាំងនេះទៅកាន់ប្រទេសថៃវិញ រួមផ្សំនិងការសង្ឃឹមថាពួកគេនឹងវិលប្រលប់ទៅវិញតាមប្រព័ន្ធផ្លូវការ ទាំងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយ៉ាងរហ័សនូវកំណែទម្រង់គោលនយោបាយមួយចំនួន ដើម្បីធ្វើអោយប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់ កាន់តែអាចទទួលបាន។ បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ និងអង្គការដៃគូរបស់ខ្លួនបានជឿជាក់ថា វាជាកិច្ចការសំខាន់ដើម្បីធានាថា ការឆ្លើយតបដ៏ឆាប់រហ័សចំពោះលំហូរចេញ នូវពលករទេសន្តរប្រវេសន៍កម្ពុជាទាំងនេះ ឆ្លុះបញ្ចាំងពីសម្លេងនៃពលករទេសន្តរប្រវេសន៍ ក៏ដូចជាគ្រួសាររបស់ពួកគេ បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ ក៏បានសម្រេចចិត្តរៀបចំជាការសម្ភាសន៍មួយ សម្រាប់គំនិតយល់ឃើញនេះផងដែរ។

ការសម្ភាសន៍បានរៀបចំនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកណ្តាល។ ដោយសារការសម្ភាសន៍ធ្វើឡើងក្នុងតំបន់ទាំងនេះ ស្ថានភាពមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយចំនួនជំរឿនលើសលុបនៃពលករដែលវិលត្រលប់ បានចាប់ផ្តើមវិលទៅប្រទេសថៃវិញ។ ទោះជាយ៉ាងណា បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ បានសម្រេចចិត្តក្នុងការកែសម្រួល ផែនការ របស់ខ្លួនក្នុងគោលបំណង ទទួលបាននូវការយល់ដឹងគ្រប់ជ្រុងជ្រោយពីស្ថានភាព និងបានចាត់ចែងការសម្ភាសន៍ចំពោះអ្នកដែលបានវិលត្រលប់ទៅប្រទេសថៃវិញ រួមទាំងនិយោជករបស់ពួកគេ និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានក្នុងប្រទេសថៃ ផងដែរ។ ជាលទ្ធផល មានពលករទេសន្តរប្រវេសន៍កម្ពុជា ចំនួន៦៧នាក់ ដែលទើបនឹងត្រលប់ទៅកម្ពុជាវិញត្រូវបានសម្ភាសន៍។ គ្រួសាររបស់ពលករកម្ពុជាដែលវិលត្រលប់ទៅវិញចំនួន៣៨នាក់ ក៏ត្រូវបានសម្ភាសន៍ដែរ។ ការសម្ភាសន៍នេះ ក៏បានរៀបចំសម្រាប់ពលករដែលបានវិល ត្រលប់ទៅកាន់ប្រទេសថៃវិញ ចំនួន១៣នាក់។ ជាចុងក្រោយ អ្នកផ្តល់ព័ត៌មានសំខាន់ចំនួន១៨នាក់ ក៏ត្រូវបានសម្ភាសន៍ផងដែរ។ នៅក្នុងប្រទេសកម្ពុជា អ្នកផ្តល់ព័ត៌មានសំខាន់រួមមានមន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងស្ថានីយ៍តិសម្បទា ក៏ដូចជាអភិបាលរងក្រុងប៉ោយប៉ែតផងដែរ។ ចំណែកឯប្រទេសថៃ រួមមានមន្ត្រីមន្ទីរការងារ មន្ត្រីរដ្ឋបាលខេត្ត និងនិយោជករបស់ពលករទេសន្តរប្រវេសន៍។

លំហូរចេញដំណើរការសន្លប់នៃពលករកម្ពុជាពីប្រទេសថៃ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយយោធាថៃ ដែលបង្កើតដោយខ្លួនឯងនូវអាជ្ញាធរគ្រប់គ្រងក្នុង ទម្រង់នៃ ក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សានេះ បានចាប់ផ្តើម ការចុះឃាត់ខ្លួននិងបញ្ជូនត្រលប់នូវពលករទេសន្តរប្រវេសន៍ ដែលគ្មាន ឯកសារចេញពីប្រទេសថៃ។ ចំនួននេះ បានកើនយ៉ាងឆាប់រហ័សពី១៦៣នាក់ បញ្ជូនត្រលប់នៅថ្ងៃទី៣ ខែមិថុនា ទៅ២.៩៩៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។ ទោះជាយ៉ាងណា រហូតដល់ថ្ងៃទី១១ ខែមិថុនា ក្រុមប្រឹក្សាជាតិបានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ទាក់ទងនឹងគោលដៅបង្កើន ចំពោះ ពលករទេសន្តរ ប្រវេសន៍ដែលគ្មានឯកសារនៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យយោធាថៃ អ្នកស្រីស៊ីវិលបាន ដាក់ចុង បានថ្លែងថា "ចាប់ពីពេលនេះតទៅពលករខុសច្បាប់ណាម្នាក់ដែលរកឃើញក្នុងប្រទេសថៃ នឹងត្រូវបានឃាត់ខ្លួននិងបញ្ជូនត្រលប់"។ អ្នកស្រី បញ្ជាក់ទៀតថា រដ្ឋាភិបាលយោធា ពិនិត្យឃើញថា "ពលករខុសច្បាប់គឺជាការគំរាមកំហែង ដោយសារតែមានពួកគេជាច្រើន ហើយគ្មានវិធានការណ៍ ច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានេះ ដែលអាចនឹងនាំទៅរកបញ្ហាសង្គម"។ សេចក្តីថ្លែងការណ៍ នេះ រួមផ្សំជាមួយការបញ្ជូនត្រលប់ដ៏ច្រើនលើសលុប បានធ្វើអោយពុះកញ្ជ្រោលនូវភាពភ័យខ្លាច នៃ ការចុះបង្ក្រាប ក្នុងចំណោមពលករទេសន្តរ ប្រវេសន៍ទៀងទាត់និងមិនទៀងទាត់ក្នុងប្រទេសថៃ ហើយ បណ្តាលអោយមានការចាកចេញដ៏ច្រើនសន្លឹកសន្លប់នៃពលករទេសន្តរប្រវេសន៍កម្ពុជា។

ចំនួនពលករកម្ពុជាចាកចេញពីប្រទេសថៃតាមរយៈការបញ្ជូនត្រលប់និងការចាកចេញដោយខ្លួនឯង មានការកើនឡើងជាដំណាក់ៗ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ចំនួនពលករ១៦.៥០៨នាក់ ត្រូវ បានបញ្ជូនត្រលប់។ ក្នុងពេលប្រទេសថៃកំពុងតែបញ្ជូនត្រលប់យ៉ាងសកម្ម នូវពលករទេសន្តរ ប្រវេសន៍នោះ ប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានធ្វើរឿងបែបនោះទេ។ ជា ឧទាហរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ចាន់អូចា បានបដិសេធថា យោធា នឹងបង្ក្រាបពលករទេសន្តរប្រវេសន៍គ្មានឯកសារ ក្នុងពេលដែលប្រទេសថៃ "នៅតែត្រូវការពលករគ្មាន ជំនាញ" ។ អ្នកនាំពាក្យ ក្រសួងការបរទេសថៃ លោកសេក វ៉ាន់ណាមេធី ក៏បដិសេធផងដែរ ដែលថា យោធាកំពុងធ្វើការបង្ក្រាប ប៉ុន្តែបានបញ្ជាក់ថា យោធាកំពុងចាត់ចែង"ការវិលត្រលប់ដោយស្ម័គ្រចិត្ត"។ ដោយមិនគិតអំពីសេចក្តីថ្លែងការណ៍ផ្លូវការ ការបញ្ជូនត្រលប់ពលករនៅតែបន្តជាមួយចំនួនពលករ ៤០.៣៣៩នាក់ ត្រូវបានបញ្ជូនទៅវិញនៅថ្ងៃទី១៣ ខែមិថុនា និង២៦.៧៦៣នាក់នៅថ្ងៃទី១៥ ខែមិថុនា ។ នៅថ្ងៃទី១៥ ខែមិថុនា ផងដែរ អភិបាលខេត្តបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា បានលើកឡើងថា មានប្រជាជនកម្ពុជាចំនួន១៣៥.០០០នាក់ បានចាកចេញពីប្រទេសថៃថ្មីៗ ដែល២៥.០០០នាក់ក្នុង ចំណោមនោះ បានឆ្លងដែននៅថ្ងៃទី១៥ ខែមិថុនា។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ចំនួនសរុប នៃពលករទេសន្តរប្រវេសន៍កម្ពុជាដែលបានចេញ ឬបានបញ្ជូនត្រលប់មកពីប្រទេសថៃ ក្នុងពេលពីរ សប្តាហ៍មុន ត្រូវបានរាយការណ៍ថាមានចំនួន ២២៦.០០០នាក់។

រដ្ឋាភិបាលកម្ពុជាព្យាយាមដើម្បីជួយដល់ជនជាតិរបស់ខ្លួនដែលវិលមកវិញ តាមរយៈផ្តល់ជូននូវ មធ្យោបាយដឹកជញ្ជូន ចាប់គិតពីតម្លៃលិខិតឆ្លងដែនដែលបញ្ចុះដល់៤ដុល្លារអាមេរិក និងបានបង្កើតនូវ

មជ្ឈមណ្ឌលច្រកចេញចូលតែមួយ តាមខេត្តដែលជាប់ជាមួយព្រំដែន នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបាននូវឯកសារអត្តសញ្ញាណ នៅពេលដែលពួកគេ វិលត្រលប់ទៅប្រទេសថៃវិញជាមួយហេតុ។ ស្របពេលជាមួយគ្នានេះដែរ ម្ចាស់អាជីវកម្មនិង និយោជកនៅក្នុងប្រទេសថៃ ជាពិសេសក្នុងផ្នែកសំណង់ ចម្ការ និងសហគ្រាសជំនួញស្រូវ បានបង្ខំនូវ ភាពមិនសប្បាយចិត្ត និងបានលើកឡើងថាការចាកចេញនៃកម្លាំងពលកម្មក្រៅប្រព័ន្ធដល់ថ្នាក់នេះ បានជះឥទ្ធិពលដល់ការខាតប្រយោជន៍ចំពោះសហគ្រាសរបស់ពួកគេ និងរាលដាលដល់សេដ្ឋកិច្ច ប្រទេសថៃ។

បញ្ហានេះបន្តកើតឡើងរហូតដល់ថ្ងៃទី២៥ ខែមិថុនា នៅពេលដែលក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ បានបង្កើតជាដំបូងមាំសំដៅដល់ការសម្របសម្រួលដល់ការវិលត្រលប់ នៃពលករទេសន្តរប្រវេសន៍កម្ពុជា។ ទាំងនេះយោងតាមសេចក្តីបង្គាប់លេខ ៧០/២៥៥៧ ពាក់ព័ន្ធ ចំពោះ "វិធានការក្នុងចន្លោះពេល ក្នុងការដោះស្រាយបញ្ហាពលករទេសន្តរប្រវេសន៍ និងអំពើជួញ ដូរមនុស្ស"។ សេចក្តីបង្គាប់បានផ្សព្វផ្សាយថា មជ្ឈមណ្ឌលសម្របសម្រួល សម្រាប់ការវិលត្រលប់ នៃពលករកម្ពុជានឹងត្រូវបានរៀបចំឡើងក្នុងខេត្តចំនួនបួន នៅថ្ងៃបន្ទាប់។ សេចក្តីបង្គាប់ចំនួន៥ ផ្សេង ទៀត ត្រូវបានបញ្ចេញដោយក្រុមប្រឹក្សាជាតិ ពាក់ព័ន្ធទៅនឹងការបង្កើតនិងបទបញ្ជានៃមជ្ឈមណ្ឌល សម្របសម្រួលនិងមជ្ឈមណ្ឌលច្រកចេញចូលតែមួយ ពេញផ្ទៃប្រទេសនៅចន្លោះពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា។ មជ្ឈមណ្ឌលច្រកចេញចូលតែមួយ ត្រូវបានបង្កើតតាមខេត្តនីមួយៗ ហើយ ប្រតិបត្តិករផ្នែកនេសាទ តម្រូវអោយចុះឈ្មោះពលករទេសន្តរប្រវេសន៍របស់ពួកគេនៅលើដីគោក។ យោងទៅតាមការិយាល័យរដ្ឋបាលពលករបរទេសនៃក្រសួងការងារ មកទល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំនួនសរុបនៃពលករដែលបានចុះឈ្មោះមានរហូតដល់ ១.៤៩៣.៧៨១នាក់។ ក្នុងចំណោម នោះ ការបែងចែកតាមជនជាតិ មានកម្ពុជា ៦៨១.៥៧១នាក់ មីយ៉ាន់ម៉ា ៦០០.៨១៦នាក់ និងលាវ ២១១.៣៩៤នាក់។

គោលនយោបាយចុះឈ្មោះអន្តោប្រវេសន៍ថ្មី ដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិ បានបំពេញ បន្ថែមទៅលើនីតិវិធីអន្តោប្រវេសន៍ដែលមានស្រាប់តាំងពីឆ្នាំ២០០៧ ដែលត្រូវបានធ្វើនិយ័តកម្ម តាមរយៈអនុសារណៈនៃការយោគយល់គ្នាជាច្រើន ដែលប្រទេសថៃមានជាមួយប្រទេសកម្ពុជា ប្រទេសឡាវ និងសហភាពមីយ៉ាន់ម៉ា។ ដំណើរការទេសន្តរប្រវេសន៍តាមរយៈ អនុសារណៈនៃការ យោគយល់គ្នា មានតម្លៃខ្ពស់និងស្មុគស្មាញ ហើយអាស្រ័យលើពលករទេសន្តរប្រវេសន៍ ដែលកំពុងមាន ការលំបាកស្រាប់ក្នុងការធ្វើឯកសារ និងការទំនាក់ទំនងផ្សេងៗទៅលើនោះ។ ដំណើរការនេះ ជាទូទៅតម្រូវអោយពលករចូលទៅរកសេវាពីទីភ្នាក់ងារជ្រើសរើសពលករ ដែលត្រូវប្រើពេលជាអប្បបរមា ៥៣ថ្ងៃ ក្នុងការធ្វើឯកសារចប់សព្វគ្រប់។

បន្ថែមទៅលើដំណើរការទេសន្តរប្រវេសន៍តាមអនុសារណៈនៃការយោគយល់គ្នា ក្រុមប្រឹក្សាជាតិ ដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ បានបង្កើតនូវយន្តការចុះឈ្មោះទេសន្តរប្រវេសន៍ពីរផ្សេងទៀត តាមរយៈការផ្តល់ជូននូវសេចក្តីបង្គាប់ជាជម្រើស ស្តីពីការចុះឈ្មោះពលករទេសន្តរប្រវេសន៍។ យន្តការ

ថ្មីដំបូងគេ គឺមជ្ឈមណ្ឌលសម្របសម្រួល។ ការបើកមជ្ឈមណ្ឌលនេះ មានបំណងបើកជាលក្ខណៈ
បណ្តោះអាសន្នប៉ុណ្ណោះ គឺសម្រាប់តែជនជាតិកម្ពុជាដែលមានបំណងត្រលប់ទៅប្រទេសថៃវិញ
ដើម្បីធ្វើការងារតាមរយៈ មជ្ឈមណ្ឌលទាំងនេះ ដែលត្រូវបានរំពឹងថានឹងចុះឈ្មោះត្រឹមថ្ងៃទី២៥
ខែកក្កដា ឆ្នាំ២០១៤។ បន្ទាប់មកទៀត ពលករត្រូវតែធ្វើទេសន្តរប្រវេសន៍ ទៅតាមវិធីត្រឹមត្រូវជា
ធម្មតា។ មជ្ឈមណ្ឌលទាំងនេះ បានផ្តល់ជូននូវការអនុញ្ញាតិការងាររយៈពេល៦០ថ្ងៃ ដល់ពលករ
ទេសន្តរប្រវេសន៍ណា ដែលមានលិខិតឆ្លងដែន ឬប័ណ្ណព្រំដែន។

យន្តការថ្មីទីពីរបង្កើតឡើងដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ គឺមជ្ឈមណ្ឌលច្រក
ចេញចូលតែមួយ។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតដើម្បីផ្តល់សេវាដល់ក្រុមពលករទេសន្តរប្រវេសន៍
បីប្រភេទនិងមនុស្សនៅក្នុងបន្ទុករបស់ពួកគេដែលមានអាយុក្រោម១៥ឆ្នាំ៖ ១)សម្រាប់ពលករដែល
បានចុះឈ្មោះពីមុនក្រោមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ និង
សុពលភាពឯកសារអនុញ្ញាតិការងាររបស់ពួកគេត្រូវផុតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ២)សម្រាប់
ពលករទេសន្តរប្រវេសន៍កម្ពុជាដែលបានចុះឈ្មោះរួចហើយនៅមជ្ឈមណ្ឌលសម្របសម្រួល និង
៣)សម្រាប់ពលករទេសន្តរប្រវេសន៍ដែលគ្មានឯកសារមកពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ កំពុងនៅក្នុង
ប្រទេសថៃរួចហើយ។ ពលករដែលបានចុះឈ្មោះ ត្រូវបានអនុញ្ញាតិអោយធ្វើការរហូតដល់ថ្ងៃទី៣១
ខែមីនា ឆ្នាំ២០១៥ និងសម្រាប់តែធ្វើការអោយនិយោជកដែលបានធានាពួកគេនៅកន្លែងធ្វើការ ដូច
ដែលបានបញ្ជាក់ នៅលើឯកសារអនុញ្ញាតិអោយធ្វើការ។

ប្រទេសកម្ពុជាក៏បានព្យាយាមក្នុងការចាត់ចែងដំណើរការទេសន្តរប្រវេសន៍តាមអនុសាសនៈនៃការ
យោគយល់គ្នាដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅក្នុងប្រទេសកម្ពុជា។
ទិសដៅជាបឋមរបស់មជ្ឈមណ្ឌល គឺសម្របសម្រួលដល់ដំណើរការស្នើសុំលិខិតឆ្លងដែន សម្រាប់
ពលករទេសន្តរប្រវេសន៍កម្ពុជាពីប្រភេទ៖ ១)ពលករដែលនៅក្នុងប្រទេសកម្ពុជាដែលមានបំណង
ធ្វើទេសន្តរប្រវេសន៍តាមរយៈដំណើរការនៃអនុសាសនៈនៃការយោគយល់គ្នា និង ២)ពលករទេសន្តរ
ប្រវេសន៍កម្ពុជាដែលកំពុងនៅក្នុងប្រទេសថៃ ប៉ុន្តែសម្រាប់អ្នកណាដែលមានបំណងទទួលបាន
ឯកសារអត្តសញ្ញាណជាតិ ដើម្បីអនុញ្ញាតិអោយពួកគេក្លាយជាពលករមានឯកសារត្រឹមត្រូវ។
មជ្ឈមណ្ឌលច្រកចេញចូលតែមួយរបស់កម្ពុជា អនុញ្ញាតិអោយជនជាតិកម្ពុជាអាចបំពេញបែបបទ
តាមតម្រូវការតាមដំណើរការនៃអនុសាសនៈនៃការយោគយល់គ្នា បានកាន់តែឆាប់រហ័ស ដោយ
ពលករខ្លួនឯងផ្ទាល់ ឬក៏តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ។

ដោយផ្អែកលើពលករទេសន្តរប្រវេសន៍កម្ពុជា៦៧នាក់ ដែលបានវិលត្រលប់ ដែលក្រុមអ្នកស្រាវជ្រាវ
របស់បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ បានសម្ភាសន៍នៅក្នុងប្រទេសកម្ពុជានោះ និន្នាការដូច
តទៅនេះត្រូវបានរកឃើញ។ ភាគច្រើននៃពលករវិលត្រលប់ទៅកម្ពុជាដែលបានសម្ភាសន៍ បានថ្លែង
ថាពួកគេមិនត្រូវបានបង្ខំអោយចេញពីប្រទេសថៃដោយសំអាងលើការឃាត់ខ្លួននិងបញ្ជូនត្រលប់នោះ
ទេ ប៉ុន្តែពួកគេបានវិលត្រលប់ទៅកម្ពុជាវិញ ដោយសារតែពួកគេបានឮសូរថាអាជ្ញាធរបានកំពុងតែ
បង្ក្រាបទៅលើពលករទេសន្តរប្រវេសន៍ដែលគ្មានឯកសារ ដូច្នេះហើយពួកគេមានការភ័យខ្លាច និង

បានសម្រេចចិត្តចាកចេញ។ ការវិលត្រលប់ភ្លាមៗនេះ បានបណ្តាលអោយមានឧបសគ្គហិរញ្ញវត្ថុ ចំពោះពលករជាច្រើន ដោយសារថាដើម្បីចំណាយលើការចាកចេញរបស់ពួកគេ ពលករជាច្រើន ត្រូវខ្ចីលុយគេ និងបានបង្កើតទៅជាបំណុលហិរញ្ញវត្ថុ។ លើសពីនេះទៀត ច្រើនជាងពាក់កណ្តាល នៃអ្នកផ្តល់ការសម្ភាសន៍បានថ្លែងថាពួកគេត្រូវការជំនួយហិរញ្ញវត្ថុ។ ដោយសារតែតម្រូវការហិរញ្ញវត្ថុ នោះ ពលករវិលត្រលប់៨០,៦%និយាយថាពួកគាត់ចង់ធ្វើទេសន្តរប្រវេសន៍ទៅប្រទេសថៃវិញម្តងទៀត និង៥១,៨% មានគម្រោងការរួចហើយក្នុងការធ្វើទេសន្តរប្រវេសន៍ទៅថៃម្តងទៀត។

ក្នុងគោលបំណងយល់ដឹង ពីរបៀបដែលពលករទេសន្តរប្រវេសន៍ វិលត្រលប់ទៅប្រទេសថៃវិញ បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ បានធ្វើការសម្ភាសន៍នៅក្នុងប្រទេសថៃ ជាមួយនិងពលករ ទេសន្តរប្រវេសន៍កម្ពុជាចំនួន១៣នាក់ ដែលធ្លាប់បានគេចពីប្រទេសថៃក្នុងកំឡុងពេលលំហូរចេញ ដំបូងនៃពលករកម្ពុជា ប៉ុន្តែពេលនេះពួកគេបានវិលត្រលប់ទៅថៃវិញហើយ។ អាស្រ័យលើចម្លើយ របស់អ្នកផ្តល់សម្ភាសន៍ចំនួន ៤៦,២% ឆ្លើយថាហេតុផលចម្បងបំផុតដែលពួកគាត់បាន ជ្រើសរើស ការវិលទៅប្រទេសថៃវិញ គឺដោយសារតែកង្វះឱកាសការងារក្នុងប្រទេសកម្ពុជា ។ មូលហេតុផ្សេងៗ ទៀតរួមមាន និយោជករបស់ពួកគាត់នៅក្នុងប្រទេសថៃសុំអោយពួកគាត់ត្រលប់មកធ្វើការវិញ ឬ ដោយសារពួកគាត់បានឮសូរថាក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់បានបើកមជ្ឈមណ្ឌល ចុះឈ្មោះពលករទេសន្តរប្រវេសន៍។ អត្រាខ្ពស់បំផុត គឺ៣៨,៥% នៃអ្នកផ្តល់ការសម្ភាសន៍ មិនបាន ចូលប្រទេសថៃតាមរយៈដំណើរការផ្លូវការណាមួយទេ។ ពួកគាត់បានថ្លែងថា ពួកគាត់រើសយករបៀប ចូលប្រទេសថៃបែបនេះ ដោយសារតែពួកគាត់មិនមានឯកសារធ្វើដំណើរ តែពួកគាត់បានស្គាល់អ្នកនាំ ផ្លូវ ដែលធ្វើអោយពួកគាត់មានសុវត្ថិភាពនិងអស់ប្រាក់តិចជាងការធ្វើលិខិតឆ្លងដែន។ ចំណែកឯ ៣០,៨% ផ្សេងទៀត បានឆ្លងព្រំដែនតាមវិធីមិនផ្លូវការ រួចហើយទើបទៅកាន់ មជ្ឈមណ្ឌលសម្រប សម្រួល។ ហេតុផលសាមញ្ញចំពោះការធ្វើបែបនេះ ក៏ដោយសារតែពលករទទួលស្គាល់ថា នេះគឺជា វិធីមួយ ដែលនឹងធ្វើអោយពួកគាត់អាចវិលទៅធ្វើការវិញដោយឆាប់រហ័ស។ ទោះបីជាអ្នកផ្តល់ការ សម្ភាសន៍ជាច្រើន មិនបានវិលចូលទៅប្រទេសថៃវិញតាមបណ្តាញត្រឹមត្រូវក៏ដោយ ៩២,៣% បាន និយាយថាពួកគាត់មានគម្រោងចូលរួមក្នុងដំណើរការចុះឈ្មោះក្នុងពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីឆ្លុះបញ្ចាំងលើការសម្ភាសន៍ជាមួយពលករទេសន្តរប្រវេសន៍ គ្រួសាររបស់ពួកគាត់ មន្ត្រី សំខាន់ៗ រួចមក បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ បានចងក្រងជាអនុសាសន៍ ដាក់ជូនទៅ រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលថៃ និងអាស៊ាន ដែលអនុសាសន៍មួយចំនួនក្នុងចំណោមនោះ ត្រូវបាន ជ្រើសរើសមកបង្ហាញដូចខាងក្រោម។

សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បី៖

- ពិនិត្យឡើងវិញនូវគោលនយោបាយថ្នាក់ជាតិដែលមាន ដើម្បីបង្កើតការងារសមរម្យដោយមានប្រាក់ឈ្នួលចិញ្ចឹមជីវិតបានសមរម្យ និងធ្វើអោយប្រសើរឡើងនូវស្តង់ដាររស់នៅ សម្រាប់ប្រជាជនរបស់ខ្លួន។

សម្រាប់រដ្ឋាភិបាលថៃ ដើម្បី៖

- រៀបចំការវាយតម្លៃអោយបានជិតដល់មួយ អំពីផលប៉ះពាល់នៃគោលនយោបាយ អន្តោប្រវេសន៍របស់ខ្លួន។
- ធានាថាពលករទាំងអស់ ទទួលបាននូវប្រាក់ឈ្នួលអប្បបរមាដែលពួកគេត្រូវទទួលបាន និងធ្វើកិច្ចការឆ្ពោះទៅរកការផ្តល់នូវប្រាក់ឈ្នួលចិញ្ចឹមជីវិតសមរម្យសម្រាប់ទាំងអស់គ្នា។ និង
- ពិនិត្យឡើងវិញនូវគោលនយោបាយ ដែលបង្កើនបញ្ហាប្រឈមសម្រាប់ ពលករទេសន្តរប្រវេសន៍ ដែលនឹងក្លាយទៅជាពលករគ្មានឯកសារ ហើយដែលនឹងធ្វើអោយពួកគេប្រឈមទៅនឹងការឃាត់ខ្លួននិងការបញ្ជូនត្រលប់។

សម្រាប់រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បី៖

- ពិនិត្យឡើងវិញនូវយន្តការទេសន្តរប្រវេសន៍បច្ចុប្បន្ន ក្នុងគោលបំណងធ្វើអោយមាន លក្ខណៈកាន់តែងាយស្រួល កាន់តែឆាប់រហ័ស កាន់តែតម្លៃទាប និងកាន់តែងាយស្រួលទទួលបានសម្រាប់ពលករធម្មតា។

សម្រាប់អាស៊ាន ដើម្បី៖

- បញ្ជាក់អោយច្បាស់ពីទំហំនៃ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ និងជម្រុញអោយរដ្ឋសមាជិក ធ្វើការពិនិត្យឡើងវិញនូវ គោលនយោបាយទេសន្តរប្រវេសន៍រៀងៗខ្លួន ដើម្បីធ្វើអោយប្រសើរឡើងនូវជីវិតនៃពលករទេសន្តរប្រវេសន៍ នៅតាមសហគ្រាសនានា។

ពលករទេសន្តរប្រវេសន៍ គឺជាអ្នកខ្វះខាតនៃសង្គមនិងសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការធានានូវសុវត្ថិភាពនិងភាពថ្លៃថ្នូររបស់ពួកគេ គឺជាប្រការសំខាន់នៅក្នុងការអភិវឌ្ឍន៍ និងសុខុមាលភាពនៅក្នុងតំបន់។

ផែនទីនៃប្រទេសថៃ និងប្រទេសកម្ពុជា



១. គោលបំណង និង វិធីសាស្ត្រ

នៅដើមខែមិថុនា ឆ្នាំ២០១៤ ប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្តើមរាយការណ៍ពីការចាប់និងបញ្ជូនត្រលប់នូវពលករទេសន្តរប្រវេសន៍ពីប្រទេសថៃ ហើយចំនួនពលករដែលបញ្ជូនត្រលប់ ឬចាកចេញពីប្រទេសដោយសារភាពភ័យខ្លាច ចាប់ផ្តើមច្រើនឡើងៗយ៉ាងឆាប់រហ័ស។ ចំនួនពលករកម្ពុជាដែលបញ្ជូនត្រលប់ ឬវិលមកវិលត្រូវបានរាយការណ៍ថាកើនដល់ជាង ២២០.០០០នាក់ ក្នុងរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ ដែលនេះគឺជាចលនាដ៏ធំបំផុតនៃមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីទស្សវត្សរ៍ទី៧០មក។ ចំពោះមុខនៃបាតុភូតមិនធ្លាប់មានពីមុនមកបែបនេះ ទាំងអង្គភាពរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាលបានខិតខំឆ្លើយតបតាមតម្រូវការរបស់អ្នកទាំងនោះដែលត្រលប់មកកម្ពុជាវិញភ្លាមៗបែបនេះ និងត្រូវការត្រលប់ទៅលំនៅដ្ឋានដ៏កំសត់របស់ពួកគេនៅតាមខេត្តផ្សេងៗ។ សមាជិកខ្លះនៃបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ បាននៅឯជួរមុខក្នុងការចែកចាយជំនួយបន្ទាន់ដល់អ្នកដែលវិលត្រលប់ទាំងនោះ។ ដោយសារតែបញ្ហានេះត្រូវការអោយមានការឆ្លើយតបអន្តរព្រំដែន សមាជិក MMN ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាបានចែករំលែកព័ត៌មានគ្នាជាប្រចាំ ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ MMN បានរៀបចំការប្រជុំបន្ទាន់មួយនៅភ្នំពេញ។ នៅក្នុងការប្រជុំអង្គការដែលជាសមាជិក MMN ដែលបានធ្វើការផ្តល់ជំនួយដល់ពលករវិលត្រលប់នៅតាមបណ្តាខេត្តបានចែករំលែកពីការសង្កេតដំបូងរបស់ពួកគេដូចតទៅ៖ ១) ពលករបានត្រលប់មកវិញក្នុងលក្ខណៈចម្រុះ តាមរយៈការចាប់និងការបញ្ជូនត្រលប់។ ពួកគេចាកចេញពីកន្លែងដែលមានការភ័យខ្លាច ឬអាចដោយសារតែនិយោជក ឬក្រុមគ្រួសាររបស់ពួកគេសុំអោយចាកចេញ។ ពលករមួយចំនួនទៅបង្ហាញខ្លួននៅកន្លែងស្ថានីយ៍ប៉ូលីស ដើម្បីទទួលបានការវិលត្រលប់ដោយសុវត្ថិភាពទៅកាន់ព្រំដែន និងបន្ទាប់មកត្រូវបានបញ្ជូនត្រលប់ ក្នុងពេលដែលពលករមួយចំនួនទៀតបានព្យាយាមរកវិធីវិលត្រលប់ដោយខ្លួនឯង ២) ខ្លះទៀតបង់ប្រាក់អោយអ្នកនាំផ្លូវពី២០០០ទៅ៣០០០បាត ដើម្បីនាំពួកគាត់ត្រលប់ ប៉ុន្តែមិនត្រូវបាននាំឆ្លងកាត់ព្រំដែននោះទេ ហើយក្រោយមកត្រូវបានឃាត់ខ្លួននិងបញ្ជូនត្រលប់ដោយមន្ត្រីថៃ ៣) ក្នុងពេលនោះនៅឯច្រកអន្តរជាតិប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ) ឃើញថាមានចំនួនពលករច្រើនជាងគេបំផុតត្រូវបានបញ្ជូនត្រលប់ទៅកម្ពុជា ហើយចំនួនពលករតិចជាងនេះត្រូវបានបញ្ជូនទៅកម្ពុជាតាមច្រកទ្វារអន្តរជាតិនៅក្នុងខេត្តឧត្តរមានជ័យ បាត់ដំបង ប៉ៃលិននិងកោះកុង ៤) បន្ទាប់ពីឆ្លងកាត់ព្រំដែន ពលករភាគច្រើនបំផុតត្រូវត្រលប់ទៅស្រុកកំណើត។ CWPDP បានកត់សម្គាល់ថាយ៉ាងតិចមានពលករ១០.០០០នាក់ បានវិលត្រលប់ទៅខេត្តព្រៃវែងតែមួយ។

ការសង្កេតជាដំបូងដោយអង្គការជាសមាជិករបស់ MMN បានកំណត់ពីតម្រូវការក្នុងការស៊ើប
សួរជាបន្តទៀតតាមរយៈការសម្ភាសន៍ជាមួយពលករ ដើម្បីរកអោយឃើញពីរបៀបដែលបញ្ហាត្រូវ
បានរីករាលដាល។ បញ្ហាដែលកំណត់ឃើញរួមមាន៖ ១)ប្រាក់ឈ្នួលដែលមិនទាន់បានបង់ ២)ទីជម្រក
៣)អាហារ ៤)ការខាតបង់ផ្នែកជីវភាព (ប៉ះពាល់ដល់ពលករវិលត្រលប់ផងនិងសមាជិកគ្រួសាររបស់
ពួកគេផង) ៥)កង្វះខាតនៃការបណ្តុះបណ្តាលជំនាញ (ពលករវិលត្រលប់ជាច្រើននាក់ គ្មានជំនាញ
ដែលចាំបាច់សម្រាប់ទីផ្សារការងារបច្ចុប្បន្ននៅកម្ពុជា) ៦)បំណុលៈ ពលករភាគច្រើនបានខ្ចីលុយគេ
ហើយបានលក់ដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗទៀតដើម្បីបង់ទៅអោយអ្នកនាំផ្លូវ ក្នុងការជួយពួកគាត់
ធ្វើទេសន្តរប្រវេសន៍ ឬនាំពួកគាត់ទៅកាន់ប្រទេសថៃ។ ពលករជាច្រើនទទួលបានប្រាក់ឈ្នួលទាប
នៅក្នុងប្រទេសថៃ និងមិនមានលទ្ធភាពក្នុងការសងបំណុល ៧)ការថែរក្សាសុខភាព ៨)បញ្ហាប្រឈម
នៃការធ្វើទេសន្តរប្រវេសន៍ត្រលប់ទៅប្រទេសថៃវិញដោយស្របច្បាប់ ដែលពលករជាច្រើនមាន
បំណងវិលទៅថៃវិញ នៅពេលដែលស្ថានភាពវិលទៅរកធម្មតាវិញ។

រដ្ឋាភិបាលកម្ពុជាបានបន្ថយតម្លៃលិខិតឆ្លងដែនទៅត្រឹមតែ ៤ដុល្លាអាមេរិក ដើម្បីជម្រុញអោយជន
ជាតិរបស់ខ្លួនធ្វើទេសន្តរប្រវេសន៍តាមប្រព័ន្ធផ្លូវការ។ ទោះជាយ៉ាងណា នៅតែមានរបាំងជាច្រើន
ប្រឈមមុខសម្រាប់ពលករធម្មតា ចំពោះដំណើរការទេសន្តរប្រវេសន៍តាមប្រព័ន្ធផ្លូវការ ដែលមាន
ភាពស្មុគស្មាញនិងចំណាយពេលយូរ។ ពលករជាច្រើន ហាក់ដូចជានៅតែចំណាយលុយទៅអោយ
អ្នកនាំផ្លូវ/ភ្នាក់ងារ ដើម្បីធ្វើទេសន្តរប្រវេសន៍មិនផ្លូវការ ដែលអាចនាំទៅរកការកើនឡើងនូវបំណុល។

ក្នុងគោលបំណងយល់ដឹងអោយកាន់តែច្បាស់ពីបញ្ហា និងការបង្កើតជាអនុសាសន៍ដើម្បីធ្វើអោយ
ប្រសើរឡើងនូវស្ថានភាព MMN បានសម្រេចចិត្តធ្វើការរៀបចំជាការសម្ភាសន៍ជាមួយពលករនិងក្រុម
គ្រួសាររបស់ពួកគេ។

ក្រុមការងារបានសម្រេចចិត្តថា អ្នកដែលនឹងត្រូវបានសម្ភាសន៍រួមមាន ពលករកម្ពុជាដែលទើបនិង
បានត្រលប់មកវិញ ឬក៏ត្រូវបានបញ្ជូនត្រលប់មកកម្ពុជាវិញ និងគ្រួសាររបស់ពួកគេផងដែរ ដែលការ
សម្ភាសន៍និងត្រូវធ្វើក្នុងខេត្តបួនផ្សេងគ្នា គឺបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម និងកណ្តាល ដោយ
ប្រើកម្រងសំណួរបែបពាក់កណ្តាលស្តង់ដារ។ ក្រុមការងារក៏បានព្រមព្រៀងគ្នាថា អ្នកផ្តល់ព័ត៌មាន
សំខាន់មួយចំនួន រួមមានមន្ត្រីរដ្ឋាភិបាល នៅក្នុងតំបន់តាមខេត្តទាំងនោះ និងត្រូវសម្ភាសន៍ដែរ។
ការសម្ភាសន៍ក្នុងខេត្តបន្ទាយមានជ័យ ធ្វើដោយអង្គការ CWCC នៅខេត្តព្រៃវែងធ្វើដោយអង្គការ
LSCW នៅខេត្តកំពង់ចាមធ្វើដោយ CWPD និងនៅខេត្តកណ្តាលធ្វើដោយសមាគមអាដហុក។

ដោយសារការសម្ភាសន៍ត្រូវបានធ្វើនៅក្នុងតំបន់ទាំងនេះ ស្ថានភាពបានកែប្រែយ៉ាងឆាប់រហ័ស ហើយ ចំនួនជំងឺច្រើននៃពលករវិលត្រលប់ បានចាប់ផ្តើមទៅកាន់ប្រទេសថៃវិញ។ យ៉ាងណាមិញ MMN បាន សម្រេចចិត្តកែសម្រួលឡើងវិញនូវផែនការការងារ ក្នុងគោលបំណងទទួលបាននូវការយល់ដឹងគ្រប់ ជ្រុងជ្រោយពីស្ថានភាព និងបានសម្ភាសន៍ជាមួយពលករដែលបានវិលទៅប្រទេសថៃវិញ ហើយក៏ សម្ភាសន៍ជាមួយនិយោជកថៃ និងជាមួយមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិនៅក្នុងប្រទេសថៃ។ ក្នុង ប្រទេសថៃ ការសម្ភាសន៍បានធ្វើនៅក្នុងខេត្តរ៉ាក់យ៉ង់ ខេត្តត្រាត និងខេត្តស្រះកែវ។

ពលករកម្ពុជាចំនួន៦៧នាក់ ដែលបានវិលទៅកម្ពុជាវិញកាលពីពេលថ្មីៗ និងសមាជិកគ្រួសាររបស់ ពួកគាត់ចំនួន៣៨នាក់ ត្រូវបានសម្ភាសន៍។ ពលករកម្ពុជាចំនួន១៣នាក់ ដែលបានវិលទៅកម្ពុជាកាល ពីពេលថ្មីៗ ហើយបន្តិចក្រោយមកបានវិលមកប្រទេសថៃវិញ ត្រូវបានសម្ភាសន៍ក្នុងប្រទេសថៃ។ ជា ចុងក្រោយអ្នកសំខាន់ចំនួន១៨នាក់ នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាត្រូវបានសម្ភាសន៍។ នៅក្នុង ប្រទេសកម្ពុជាជនសំខាន់ដែលបានសម្ភាសន៍រួមមាន មន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី មន្ទីរសង្គមកិច្ច អភិបាលរងក្រុងប៉ោយប៉ែត មេភូមិ និងមេឃុំ។ នៅក្នុងប្រទេសថៃ ជនសំខាន់ដែលបាន សម្ភាសន៍រួមមានមន្ត្រីមន្ទីរការងារ មន្ត្រីរដ្ឋាភិបាលសាលាខេត្ត មន្ត្រីសុខាភិបាលខេត្ត និងនិយោជក នៃពលករ។ ការសម្ភាសន៍ និងបកប្រែដោយក្រុមអ្នកស្រាវជ្រាវរបស់ MMN។

នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០១៤ ដៃគូគម្រោងដែលបានធ្វើការសម្ភាសន៍ និងតំណាងអង្គការ ជាសមាជិក MMN នៅក្នុងប្រទេសថៃ បានធ្វើការប្រជុំក្នុងគោលបំណងដូចតទៅ៖

- i) ដើម្បីចែករំលែកពីការរកឃើញក្នុងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា និងនៅ ប្រទេសថៃ ទាក់ទងនឹងលំហូរពលករកម្ពុជា និងរួមគ្នាវិភាគទិន្នន័យ
- ii) ដើម្បីចែករំលែកពីការរកឃើញក្នុងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសថៃ ពីប្រព័ន្ធយន្ត ការផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ ឧ.មជ្ឈមណ្ឌលច្រកចេញចូលតែ មួយ និងរួមគ្នាវិភាគពីផលប៉ះពាល់ចំពោះពលករ
- iii) ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាពនៃគោលនយោបាយថៃ ទាក់ទងទេសន្តរប្រវេសន៍ និង រួមគ្នាវិភាគពីផលវិបាក
- iv) ដើម្បីបង្កើតការសង្កេតរួមគ្នារបស់ MMN ពីការរៀនសូត្រពីបទពិសោធន៍នៃលំហូរ ពលករកម្ពុជា ក៏ដូចជាគោលនយោបាយទេសន្តរប្រវេសន៍បច្ចុប្បន្ន និង
- v) ដើម្បីរួមគ្នាបង្កើតអនុសាសន៍

អង្គការដែលបានចូលរួមការប្រជុំ សុទ្ធតែបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ពលករ នៅក្នុង ទីតាំងជាច្រើន និងបានតាមដានមើលពីការផ្លាស់ប្តូរគោលនយោបាយទេសន្តរប្រវេសន៍ និងផលប៉ះ

ពាល់ចំពោះពលករ ក្នុងប៉ុន្មានឆ្នាំនេះ។ ដូច្នេះ មតិយោបល់ពីអង្គការទាំងនេះ បង្កើននូវជម្រៅនិងភាពទាក់ទងចំពោះឯកសារនេះយ៉ាងខ្លាំង ជាពិសេសនៅក្នុងផ្នែកអនុសាសន៍។

ក្នុងពេលដែលចំនួនពលករដែលបានសម្ភាសន៍ក្នុងគម្រោងនេះ គឺតិចតួច បើប្រៀបធៀបទៅចំនួនសរុបនៃពលករកម្ពុជាដែលបានវិលត្រលប់នៅក្នុងខែមិថុនា បំណងនៃគម្រោងគឺដើម្បីបង្កើតជាការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងការយល់ឃើញរបស់ពលករផ្ទាល់ដែលមាន ចំពោះព្រឹត្តិការណ៍ដែលកើតឡើងនិងពីគោលនយោបាយទេសន្តរប្រវេសន៍ដែលប៉ះពាល់ដល់ពួកគាត់។ សមាជិកក្រុមអ្នកស្រាវជ្រាវក៏មានការពាក់ព័ន្ធដែរចំពោះការផ្តល់ជំនួយទៅដល់ពលករវិលត្រលប់ ដែលបានកកស្ទះក្រោយពេលឆ្លងដែន ឬត្រូវការចាំបាច់នូវជំនួយបន្ទាន់បន្ទាប់ពីទៅដល់ខេត្តកំណើតរបស់ពួកគេវិញ។ ទាំងនេះជាសមត្ថភាពដែលក្រុមស្រាវជ្រាវ អាចឈានទៅដល់ក្នុងសហគមន៍ និងផ្តល់ការវិភាគរួមគ្នាសម្រាប់របាយការណ៍ចុងក្រោយ។

២. សវនករ

២. ១ ការពិនិត្យមើលទៅលើគោលនយោបាយថៃ ចំពោះពលករមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា/ភូមា និងប្រទេសឡាវ មុនពេលការបង្កើតក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ នៅប្រទេសថៃ

ពលករទេសន្តរប្រវេសន៍ដែលគ្មានឯកសារពីប្រទេសជិតខាង ដែលមានកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានការរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចថៃ ចាប់តាំងពីទស្សវត្សរ៍ទី៨០មកម្ល៉េះ។

ការប្រឹងប្រែងជាដំបូងនៃរដ្ឋាភិបាលថៃដើម្បីដោះស្រាយបញ្ហា គឺនៅក្នុងឆ្នាំ១៩៩២ នៅពេលដែល ពលករដែលគ្មានឯកសារមកពីមីយ៉ាន់ម៉ា ត្រូវបានផ្តល់ការអនុញ្ញាតអោយធ្វើការតាមមុខរបរជាក់លាក់ មួយចំនួន និងតាមខេត្តដែលបានកំណត់។

នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលថៃ បានអនុវត្តកម្មវិធីមួយអនុញ្ញាតអោយនិយោជក អាចដាក់ពាក្យសម្រាប់ កូតាពលករទេសន្តរប្រវេសន៍ពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ មានពលករប្រមាណជា ៣០០.០០០នាក់ ច្រើនជាងគេបំផុតមកពីមីយ៉ាន់ម៉ា បានចុះឈ្មោះក្នុងកម្មវិធីនេះ ប៉ុន្តែមានការជឿជាក់ថាចំនួនពលករ ទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃ ដែលមិនមានឯកសារនៅតែមានចំនួនច្រើនណាស់។

ក្នុងខែតុលា ឆ្នាំ២០០២ ខែឧសភា ឆ្នាំ២០០៣ និងខែមិថុនា ឆ្នាំ២០០៣ ប្រទេសថៃបានចុះហត្ថលេខា លើអនុសារណៈនៃការយោគយល់គ្នា ពីកិច្ចសហការក្នុងការធ្វើការងាររបស់ពលករពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដោយឡែកៗ។ អនុសារណៈ មានបំណងធ្វើអោយត្រឹមត្រូវតាមច្បាប់នូវទេសន្តរ ប្រវេសន៍ការងារនៅក្នុងប្រទេសថៃ។

គោលនយោបាយចុះឈ្មោះពលករ ដែលបើកទូលាយបំផុតនៅប្រទេសថៃ គឺនៅឆ្នាំ២០០៤ ដែល ពលករអាចចុះឈ្មោះទទួលបាននូវប័ណ្ណសំគាល់ខ្លួនពលករបណ្តោះអាសន្នរយៈពេល១ឆ្នាំ (២៣៨/១) ដោយមិនយកប្រាក់ ហើយមិនពឹងអាស្រ័យលើនិយោជក។ ពលករត្រូវបានអនុញ្ញាតអោយធ្វើការប្តូរថ្មី នូវការអនុញ្ញាតការងារ១ឆ្នាំ និងទិញសេវារ៉ាប់រងសុខភាព។ ឯកសារទាំងនេះផ្តល់ជូននូវពលករនូវ ភាពជឿជាក់ និងការការងារសិទ្ធិជាក់លាក់មួយចំនួន និងបានផ្តាច់ការពឹងពាក់ទៅលើនិយោជក សម្រាប់ការទទួលបាននូវភាពស្របច្បាប់នេះ។ សរុបពលករដែលបានចុះឈ្មោះមាន ១.២៨៤.៩២០ ក្នុងនោះ ៧០%មកពីមីយ៉ាន់ម៉ា ១៥%មកពីកម្ពុជា និង១៥%មកពីឡាវ។ ក្នុងចំណោមអ្នកចុះឈ្មោះ ៨៤៩.៥៥២នាក់ បានចុះឈ្មោះសម្រាប់ការអនុញ្ញាតការងារ។ ទោះជាយ៉ាងណាក៏ដោយនៃពលករ ទេសន្តរប្រវេសន៍ដែលមានប័ណ្ណសំគាល់ខ្លួនបណ្តោះអាសន្ន និងការអនុញ្ញាតការងារ ត្រូវបានចាត់ទុក

ថាមានភាពស្របច្បាប់តែពាក់កណ្តាល ហើយត្រូវបានចាត់ថ្នាក់ថា "ចូលមិនស្របច្បាប់មកធ្វើការ ក្នុងពេលរង់ចាំការបញ្ជូនត្រលប់"។ ឆ្នាំបន្ទាប់មកទៀតនៃការចុះឈ្មោះត្រូវបានបិទ ដូច្នេះគឺបានទទួល ការអនុញ្ញាតត្រឹមតែផ្លាស់ប្តូរថ្មី ហើយរដ្ឋាភិបាលថៃសារជាថ្មីម្តងទៀតបានអនុវត្តនូវការបង្ក្រាបផ្នែក អន្តោប្រវេសន៍។

ឆ្នាំបន្តបន្ទាប់មកបានឃើញថាមានការផ្លាស់ប្តូរទៅគោលនយោបាយដោយគ្មានភាពច្បាស់លាស់ ឬ ដែលមានទស្សនវិស័យយូរអង្វែង។ បន្ថែមពីលើនេះទៀត គោលនយោបាយបានកំណត់នូវអ្វីៗដែល ធ្លាប់កើតមានពីមុន គឺថាការអនុញ្ញាតការងារផ្សារភ្ជាប់ទៅនឹងនិយោជកជាក់លាក់ ហើយដែលពលករ មិនត្រូវបានអនុញ្ញាតអោយធ្វើការនៅផ្នែកផ្សេងពីអ្នកដែលពួកគាត់បានចុះឈ្មោះថាបម្រើការជាមួយ ពីដើមដំបូង។ និយោជិតអាចប្តូរការងារដោយមានការអនុញ្ញាតពីនិយោជក និងមន្ទីរការងារ។ ការ ផ្លាស់ប្តូរទីតាំងក៏ត្រូវបានកំហិតយ៉ាងម៉ត់ចត់ ហើយដែលពលករត្រូវបានកំណត់ព្រំដែនតែក្នុងតំបន់ ដែលពួកគាត់ត្រូវបានចុះឈ្មោះ។

ក្នុងពេលតែមួយ ក្នុងបំណងធ្វើអោយត្រឹមត្រូវតាមច្បាប់ចំពោះពលករ យោងតាមអនុសាសន៍នៃការ យោគយល់គ្នាដែលបានពេលខាងលើ ប្រទេសថៃបានចាប់ផ្តើមអនុវត្តគ្រោងការណ៍ពិសោធន៍ សញ្ញាតិ សម្រាប់ពលករទេសន្តរប្រវេសន៍ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ អំឡុងពេលបាន បញ្ចប់ការពិសោធន៍សញ្ញាតិ ស្ថានភាពពលករត្រូវបានប្តូរពី"ការចូលខុសច្បាប់ហើយធ្វើការ ក្នុងពេល រង់ចាំការបញ្ជូនត្រលប់" ទៅជា "ការចូលមកដោយស្របច្បាប់"។ ពលករទាំងអស់ដែលចុះឈ្មោះដើម្បី ទទួលបាននូវការអនុញ្ញាតការងារ ត្រូវតែចូលតាមដំណើរការពិសោធន៍សញ្ញាតិ។ ការពិសោធន៍ សញ្ញាតិសម្រាប់ជនជាតិកម្ពុជានិងលាវ បានចាប់ផ្តើមនៅឆ្នាំ២០០៦ និងសម្រាប់ជនជាតិមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅឆ្នាំ២០០៩។ ការជ្រើសរើសថ្មីៗនូវពលករពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តាមរយៈទីភ្នាក់ ងារជ្រើសរើសពលករទើបតែបានបង្កើតថ្មីៗ នៅក្នុងប្រទេសទាំងនេះ ក៏បានចាប់ផ្តើមឡើងដែរ។

ពលករដែលបានបញ្ចប់ការពិសោធន៍សញ្ញាតិ ហើយបានធ្វើអោយស្របច្បាប់នូវស្ថានភាពរបស់ពួក គាត់ដោយពេញលេញ ក៏ដូចជាពលករដែលបានធ្វើទេសន្តរប្រវេសន៍មកប្រទេសថៃតាមទីភ្នាក់ងារ ជ្រើសរើសពលករយោងទៅតាមដំណើរការអនុសាសន៍ ("ពលករតាមអនុសាសន៍") បានទទួលសិទ្ធិ ក្នុងការចូលរួមកម្មវិធីជាតិផ្នែកសុវត្ថិភាពសង្គម ដែលបានផ្តល់ជូនផលប្រយោជន៍គ្រប់ជ្រុងជ្រោយ ជាង CMHI ដែលពលករមកប្រទេសថៃពីមុនបានចូលរួមអញ្ចឹងដែរ។

២.២ គោលនយោបាយឆ្លើយតបជំហានដំបូងចំពោះទេសន្តរប្រវេសន៍ដោយយោធាថៃ បន្ទាប់ពី រដ្ឋប្បហារក្នុងប្រទេសថៃ

យោលទៅតាមរដ្ឋប្រហារថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយយោធាថៃ រដ្ឋាភិបាលយោធាបានបង្កើតខ្លួនឯងជាអាជ្ញាធរគ្រប់គ្រងនៅក្នុងទម្រង់ជា ក្រុមប្រឹក្សាជាតិដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់។ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ NCPO បានចាប់ផ្តើមចាប់ខ្លួននិងបញ្ជូនត្រលប់ពលករមិនមានឯកសារចេញពីប្រទេសថៃ។ ចំនួនបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស ដោយការបញ្ជូនត្រលប់ពលករកម្ពុជា៨០នាក់ⁱⁱ និងពលករភូមា១៦៣នាក់ⁱⁱⁱ នៅថ្ងៃទី៣ ខែមិថុនា ទៅដល់ ២.៩៩៣នាក់នៅថ្ងៃទី១០ ខែមិថុនា^{iv}។

រហូតដល់ថ្ងៃទី១១ ខែមិថុនា ដែលចុងក្រោយ NCPO បានធ្វើការថ្លែងការណ៍ផ្ទាល់មាត់ចំពោះគោលជំហររបស់ខ្លួនសម្រាប់ពលករមិនមានឯកសារនៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យទាហ៊ានថៃ សិរិចាន់ ដាចុងបានថ្លែងថា ចាប់ពីចំណុចនេះតទៅមុខ ពលករទេសន្តរប្រទេសនីខុសច្បាប់ណាម្នាក់ដែលបានរកឃើញនៅប្រទេសថៃ "នឹងត្រូវបានចាប់ខ្លួននិងបញ្ជូនត្រលប់"។ អ្នកស្រីបន្ថែមទៀតថា រដ្ឋាភិបាលយោធាមើលឃើញថា "ពលករខុសច្បាប់គឺជាការគំរាមកំហែង ដោយសារតែមានពួកគេច្រើនណាស់ ហើយគ្មានវិធានការច្បាស់លាស់ក្នុងការគ្រប់គ្រង ដែលអាចនាំទៅរកបញ្ហាសង្គម"។ ប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋាភិបាលថៃ បានប្រកាសថានេះគឺជាផ្នែកមួយនៃ ប្រតិបត្តិការ "សំអាតបរិយាកាស" បានអនុវត្តឡើងដើម្បីសាងសង្គមជាតិ "រីករាយ"មួយ^v។ សេចក្តីថ្លែងការណ៍នេះ ត្រឹមតែបង្កើតភាពភ័យខ្លាចចំពោះការបង្ក្រាបក្នុងចំណោមពលករធម្មតានិងពលករមិនធម្មតាក្នុងប្រទេសថៃ និងញុះញង់អោយមានការចាកចេញដ៏ច្រើនលើសលុបនៃពលករកម្ពុជា។

រូបថតដោយ MMN



ពលករកម្ពុជាដែលបានបញ្ជូនត្រលប់ មកដល់មណ្ឌលទទួលនៅប៉ោយប៉ែត ប្រទេសកម្ពុជា

៣. ការឆ្លុះបញ្ចាំងពីលំហូរនៃពលករកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០១៤

៣.១ ការពិនិត្យមើលទៅលើព្រឹត្តិការ ការបង្ក្រាប ភាពភ័យខ្លាច ភាពស្លន់ស្លោ និងការចេញពីប្រទេសថៃ

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ឧត្តមសេនីយ៍ចាន់អូចា ប្រធាននៃ NCPO បានថ្លែងក្នុងការបកស្រាយតាមទូរទស្សន៍ថា គាត់មានបំណងដឹកនាំអោយទៅមុខនូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅព្រំដែនដើម្បីទប់ស្កាត់ "ពលករខុសច្បាប់ពីការឆ្លងចូលទៅក្នុងខេត្តផ្សេងៗនៃប្រទេសថៃ ដែលដូច្នោះនឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់ជនជាតិថៃ"^x។ ការថ្លែងការនេះ បង្កើតជាសម្លេងមួយជាបន្តទៀតដោយការថ្លែងការជាផ្លូវការនិងមិនផ្លូវការទាក់ទងនឹងពលករ ដែលនិយាយដដែលៗចំពោះ "បញ្ហាពលករទេសន្តរប្រវេសន៍"^{xi} ដែលជាបញ្ហាមួយដែលពួកគេខិតខំដោះស្រាយ។

ការបង្ក្រាបទៅលើពលករដែលមិនមានឯកសារបានចាប់ផ្តើមពីថ្ងៃទី៣ មិថុនា នៅពេលដែលអាជ្ញាធរថៃបានចាប់និងបញ្ជូនត្រលប់ពលករភូមា១៦៣នាក់ ក្នុងការចុះឆ្លក់ចូលនៅបានសុងគី ស្រុកមេសត^{xii} កងកំលាំងសន្តិសុខថៃបន្ទាប់មកទៀតបានបិទតំបន់ច្រកឆ្លងកាត់ខុសច្បាប់នៅព្រំដែនភូមា ធ្វើអោយកកស្ទះដល់អ្នកដែលតែងតែចេញចូលដើម្បីធ្វើការនៅប្រទេសថៃ^{xiii}។

ចំនួនពលករដែលត្រូវបានបញ្ជូនត្រលប់បានកើនឡើងពី១៣៦នាក់ នៅថ្ងៃទី៥ មិថុនា^{xiv} ទៅ២.១៦០នាក់ នៅថ្ងៃទី៩ មិថុនា^{xv} យោងតាមស្ថិតិផ្លូវការពីមជ្ឈមណ្ឌលសំចតប៉ោយប៉ែត^{xiv}។ ចំនួនផ្លូវការនៃពលករបានបញ្ជូននៅថ្ងៃទី១០ មិថុនា គឺ២.៩៩៣នាក់ (១.៦៣៥ជាបុរស ១.០៥៨ជាស្ត្រី និងកុមារ៣០០នាក់)។ នៅថ្ងៃទី១១ មិថុនា យោងទៅតាមអគ្គក្នុងស៊ុលកម្ពុជានៅខេត្តស្រះកែវព្រំដែនថៃ យ៉ាងតិចជនជាតិកម្ពុជា១០.០០០នាក់ បានឆ្លងព្រំដែនតាំងពីមានរដ្ឋប្រហារមក ហើយចំនួនគិតថានឹងកើនថែមទៀតស្របតាមសេចក្តីថ្លែងការរបស់ NCPO ក្នុងថ្ងៃតែមួយដែលថា ពលករខុសច្បាប់នឹងត្រូវបានចាប់ខ្លួននិងបញ្ជូនត្រលប់^{xvii}។

នៅថ្ងៃទី១១ មិថុនា ផងដែរ មានប៉ូលីសសណ្តាប់ធ្នាប់ថៃជាង១០០នាក់ បានឆ្លក់ចូលកន្លែងប្រមូលផ្តុំពលករភូមានៅខេត្តឈៀងម៉ៃ ជិតវត្តប៉ាប៉ាវ និងបានបង្ខាំងពួកគេក្នុងឡានទ្រុងដែលពេញទៅដោយពលករទេសន្តរប្រវេសន៍^{xviii}។ សរុបពលករ ៧.៦៨៦នាក់ ត្រូវបានបញ្ជូនត្រលប់នៅថ្ងៃទី១១មិថុនា។ ថ្ងៃទី១២ មិថុនា យោងតាមការចាប់ខ្លួនពលករមិនមានឯកសារជាង១០០ពីសហគមន៍មូស្លីមនៅស្រុកមេសត រវៈសេនីយ៍នគរបាល ពុងញ៉ាខន បានថ្លែងថាការដកចេញនូវពលករទេសន្តរប្រវេសន៍គឺ "ល្អសម្រាប់សន្តិសុខជាតិ"^{xix}។ ថ្ងៃដដែលឃើញថាមានពលករកម្ពុជា ៦០០នាក់ ដែលមានបំណងចង់ចេញពីប្រទេសថៃតាមខេត្តសុរិន្ទ ត្រូវបានចាប់ខ្លួននិងបញ្ជូនត្រលប់ ហើយ១៦.៥០៨នាក់ត្រូវបានបញ្ជូនត្រលប់ជាសរុប។

ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវក្តីបារម្ភពីផ្នែកអាជីវកម្ម អំពីការបាត់បង់កំលាំងការងារ នៅថ្ងៃទី១៣ មិថុនា ឧត្តមសេនីយ៍ចាន់អូចា បានបដិសេធដែលថាទាហ៊ាននឹងបង្ក្រាបទៅលើពលករដែលមិនមានឯកសារ ដោយសារតែប្រទេសថៃ "នៅតែត្រូវការពលករគ្មានជំនាញ"^{xx}។ អ្នកនាំពាក្យក្រសួងការងារថៃ សេក វណ្ណាមេធី ក៏បានបដិសេធផងដែរដែលថាយោធាកំពុងធ្វើការបង្ក្រាប ប៉ុន្តែបានបញ្ជាក់ថាយោធាកំពុងសម្របសម្រួលជនជាតិកម្ពុជាដែល "ស្ម័គ្រចិត្ត" វិលទៅវិញ^{xxi}។ លោកវណ្ណាមេធីបានបន្តនិយាយថា "អាជ្ញាធរថៃបានដឹងពីសារៈសំខាន់នៃពលករទេសន្តរប្រវេសន៍ពីប្រទេសជិតខាងដែលជួយរុញសេដ្ឋកិច្ចថៃទៅមុខ...។ជាលទ្ធផល យើងចង់ផ្លាស់ប្តូរទម្រង់និងរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រង ក៏ដូចជាបញ្ចៀសការកេងប្រវ័ញ្ចពីជនរត់ពន្ធ ក្នុងការទទួលបានមួយដើម្បីទប់ស្កាត់ការរំលោភបំពានពលករ និងបញ្ហាអំពើជួញដូរមនុស្ស"^{xxii}។

ពលកររាប់សិបពាន់នាក់បានបន្តចាកចេញពីប្រទេសថៃប្រចាំថ្ងៃ ហើយដែលមានចំនួនប្រហែលជា ៤៥.០០០នាក់ គ្រាន់តែក្នុងថ្ងៃទី១៤ មិថុនា។ ក្នុងថ្ងៃជាមួយគ្នា មានពលករកម្ពុជាមិនមានឯកសារ៦នាក់និងអ្នកបើកបរបានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តនៅតាមផ្លូវទៅព្រំដែន ដែលធ្វើអោយឧបទ្វីបភូមា នេះក្លាយជាការខូចខាតដំបូង ក្នុងការវិលត្រលប់ដ៏ធំទូលាយទៅប្រទេសកម្ពុជា ចាប់តាំងពីរដ្ឋប្រហារយោធា^{xxiii}។ ជាងពាក់កណ្តាលនៃពលករដែលវិលទៅកម្ពុជាវិញ គឺស្ត្រីនិងកុមារ ហើយពលករជាច្រើនអត់មានមធ្យោបាយធ្វើដំណើរជាបន្តបន្ទាប់ពីឆ្លងកាត់ព្រំដែន។ ក្រៅពីឈានជំនិះ ពួកគាត់លើកពីតម្រូវការកើនឡើងផ្នែកអាហារ ទឹក សុខភាព និងទីជម្រក។

ថ្ងៃទី១៥ មិថុនា ឯកឧត្តមគោស៊ី សារឿត អភិបាលខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បានបង្ហាញថា រថយន្តយោធានិងរថយន្តក្រុង ៣០០គ្រឿង បានបញ្ឈរចាំដឹកពលករទៅស្រុកកំណើតវិញដោយមិនគិតសោហ៊ុយ ហើយអាជ្ញាធរមូលដ្ឋាននិងអង្គការមនុស្សធម៌បានផ្តល់ដល់អ្នកវិលមកវិញ នូវអាហារ និងទឹកហូប។ អង្គការ IOM បានប៉ាន់ស្មានថាមានជនជាតិកម្ពុជា ១២០.០០០ បានត្រលប់មកវិញចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី២២ ឧសភា។

រូបថតផ្តល់ដោយ CWCC



ពលករវិលត្រលប់រង់ចាំត្រលប់ទៅផ្ទះវិញ (បោយប៉ែត កម្ពុជា)

នៅថ្ងៃទី១៦ មិថុនា សារជាថ្មីម្តងទៀត NCPO បានបដិសេធចមិនមានគោលនយោបាយ "បោស និង សំអាត" ដែលរុញច្រានពលករបរទេសមិនមានឯកសារចេញពីប្រទេស ប៉ុន្តែបែបនិយាយថា មន្ត្រី របស់ខ្លួន "និងចុះមើលតំបន់ដែលមានពលករខុសច្បាប់ ដើម្បីសិក្សាពីបញ្ហាពិតប្រាកដដែលមានរហូត មកបង្កមកពីការកង្វះការគ្រប់គ្រងយូរមកហើយចំពោះពលករមកពីក្រៅស្រុក" រួមទាំងពលកម្មកុមារ អំពើជួញដូរមនុស្ស និងអំពើពុករលួយពាក់ព័ន្ធនឹងមន្ត្រីនិងភ្នាក់ងារការងារ^{xxiv}។ អ្នកនាំពាក្យ NCPO វីនថៃ ស៊ីវ៉ារី បន្តថ្លែងថា "យើងសួរថាអ្នកដែលជួលពលករបរទេស បន្តសកម្មភាពរបស់ពួកគេតាម ធម្មតា និងរក្សាសណ្តាប់ធ្នាប់ល្អ"^{xxv}។

នៅថ្ងៃទី១៦ មិថុនា អ្នកជំនួញថៃ បានចាប់ផ្តើមបើកចំហជាសាធារណៈពីភាពភ័យខ្លាចកង្វះពលកម្ម និង ផលប៉ះពាល់នៃការខូចប្រយោជន៍ដល់សេដ្ឋកិច្ចថៃ ដែលអាចបណ្តាលមកពីការទៅបាត់នៃពលករ ទេសន្តរប្រវេសន៍។ ប្រាស៊ីត តៃខុលឡាយ៉ាសាទីត ជាប្រធាននៃសមាគមខុនដូថៃ បានទស្សនាថា ថាកង្វះពលកម្មនឹងពន្លឺតការបើកគម្រោង និងការសង់លំនៅដ្ឋាន។ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជីវ៉ាឆៃ ភូរ៉ាណាត់ណាវ៉ានូបាឡា ក៏បានព្រមានផងដែរពីតម្រូវការ ក្នុងការទាក់ទាញពលករកម្ពុជាដែល ចេញទៅនោះ អោយត្រលប់មកថៃវិញ ដើម្បីបញ្ចៀសការខូចខាតដល់សេដ្ឋកិច្ច^{xxvi}។

នៅថ្ងៃទី១៧ មិថុនា ឧត្តមសេនីយ៍ចាន់អូចា បានប្រកាសដល់និយោជកថៃក្នុងការចុះឈ្មោះពលករ បរទេស និងបានគម្រាមដាក់ទណ្ឌកម្មមន្ត្រីណា ដែលពាក់ព័ន្ធអំពើជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ ខុសច្បាប់^{xxvii}។ NCPO បានបង្កើតលេខប្រចាំការសម្រាប់ទាក់ទងលើបញ្ហាពលកម្ម បន្ទាប់ពីពលករ កម្ពុជាវិលទៅកម្ពុជាវិញយ៉ាងច្រើនដល់ទៅ ២០០.០០០ និង "បានជម្រុញអោយពលករទាំងនោះ ដែល ត្រូវបានបញ្ជូនត្រលប់តាំងពីថ្ងៃទី១ មិថុនា សុំអោយវិលមកថៃវិញជាមួយឯកសារស្របច្បាប់"^{xxviii}។

ភាពធ្ងន់ធ្ងរនៃកង្វះពលកម្មត្រូវបានមើលឃើញយ៉ាងឆាប់រហ័ស ក្នុងប្រទេសថៃ ហើយនៅថ្ងៃទី១៩ មិថុនា ក្រសួងការងារបានជម្រុញអោយប្រតិបត្តិការអាជីវកម្ម ដែលកំពុងប្រឈមមុខនឹងកង្វះពលកម្ម ដោយសារតែលំហូរចេញដំបូកនៃពលករកម្ពុជា មករាយការណ៍ពីតម្រូវការកម្លាំងពលកម្មរបស់ខ្លួន ដើម្បីអាចអោយក្រសួងការងារជួយបំពេញចន្លោះខ្វះខាតនេះ^{xxx}។

ថ្ងៃទី២០ មិថុនា យោធាថៃបានបញ្ជូនពលករកម្ពុជាដែលគ្មានឯកសារ ១.៣០០នាក់ទៅផ្ទះវិញ នាំ អោយចំនួនសរុបនៃពលករកម្ពុជាដែលបញ្ជូនត្រលប់ ឬគេចចេញពីប្រទេសថៃកើនដល់ ២២៦.០០០ នាក់គិតចាប់ពី២សប្តាហ៍មុន^{xxxi}។

ទោះជាយ៉ាងណា ក្នុងអំឡុងពេលនេះ លំហូរពលករកម្ពុជាហាក់ដូចជាចាប់ផ្តើមមានលំហូរបញ្ជ្រាស

ឬក៏នៅតាំងស្ងៀម។ យោងតាមរវះសេនីយ៍ ភីជិត មីយុនស៊ុត មេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំង ពិសេស ក្រោមការគ្រប់គ្រងរបស់យោធាភូមិភាគទី១២ បានបង្កើតមានពលករកម្ពុជាជាង១០០នាក់ បានចូលទឹកដីថៃតាមស្រុកអារញ្ញប្រាថេត នៃខេត្តស្រះកែវ ពីក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ មិថុនា^{xxxi}។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម កុយ គួង មានប្រសាសន៍នៅថ្ងៃទី២០ មិថុនាថា ក្រសួងការបរទេសកម្ពុជា បានចុះឈ្មោះពលករកម្ពុជា ៥០.០០០នាក់ ដើម្បីធ្វើការស្របច្បាប់នៅ ប្រទេសថៃ ក្នុងនោះមានប្រហែល ២០.០០០នាក់ បានវិលមកថៃវិញរួចហើយ^{xxxii}។

៣.២. សាវតារនៃពលករដែលបានវិលត្រលប់មកកម្ពុជា

ក្រុមស្រាវជ្រាវរបស់ MMN បានធ្វើការសម្ភាសន៍ចន្លោះពីខែកក្កដា ដល់ខែសីហា ២០១៤។ ជាសរុប MMN បានសម្ភាសន៍ពលករកម្ពុជា ៦៧នាក់ នៅក្នុងប្រទេសកម្ពុជា ដែលទើបតែបានត្រលប់ទៅពី ប្រទេសថៃ។ ភេទរបស់ពលករបានញែកចេញជា ៥២.២%ជាប្រុស និង៤៧.៨%ជាស្រី។ ភាគរយនៃ ពលករដែលច្រើនជាងគេ(៤៩.៣%) គឺចន្លោះពីអាយុ១៩ ដល់៣០ឆ្នាំ។ ភាគច្រើននៃអាយុប្រភេទទី២ គឺចន្លោះពីអាយុ៣១ដល់៤០ឆ្នាំ (២៩.៩%)។ ភាគច្រើននៃអ្នកផ្តល់ព័ត៌មាន (៨០.៦%) គ្មានឯកសារអ្វី ទាំងអស់នៅពេលដែលពួកគាត់ធ្វើការនៅក្នុងប្រទេសថៃ ក្នុងពេលដែល ៧.៥% ធ្វើទេសន្តរប្រវេសន៍ ដោយស្របច្បាប់តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ ប៉ុន្តែការអនុញ្ញាតការងារបានផុតកំណត់។

អ្នកផ្តល់ព័ត៌មានធ្លាប់បានធ្វើការក្នុងខេត្តជាច្រើនក្នុងទឹកដីថៃ ប៉ុន្តែភាគធំបំផុតនៃពលករទាំងនោះ គឺនៅក្នុងខេត្តឈូនឫរី (៣៤.៣%) និងបាងកក (២២.៤%)។ ផ្នែកដែលពួកគាត់ធ្វើការធំបំផុតគឺ សំណង់ (៥២.២%) និងរោងចក្រ (២២.៤%)។ គួរអោយចាប់អារម្មណ៍ផងដែរ គឺផ្នែកដ៏ធំនៃអ្នកដែលបានផ្តល់ ព័ត៌មានបាននៅក្នុងប្រទេសថៃតែពីរបីខែប៉ុណ្ណោះ មុនពេលវិលត្រលប់ទៅកម្ពុជាវិញ៖ ៣២.៨%នៅ ប្រទេសថៃតិចជាង៣ខែ ២០.៩%នៅចន្លោះពី៣ទៅ៦ខែ ១៤.៩%នៅចន្លោះពី១ទៅ២ឆ្នាំ និង១១.៩% នៅចន្លោះពី៦ខែទៅ១ឆ្នាំ។ ទោះបីជាទាំងនេះហួសពីទំហំនៃការស្រាវជ្រាវ អាចទៅរួចដែលថាពលករ រយៈពេលវែងក្នុងប្រទេសថៃ អាចនឹងនៅរង់ចាំមើលសិនថាតើស្ថានភាពប្រែប្រួលយ៉ាងណា មុនពេល សម្រេចចិត្តក្នុងការវិលត្រលប់។

ក្នុងចំណោមអ្នកផ្តល់ព័ត៌មាន១៣នាក់ ត្រូវបានសួរសំណួរបន្ថែមអំពីស្ថានភាពគ្រួសារ និងកម្មសិទ្ធិដីធ្លី ដែលបានបន្ថែមទៅលើកម្រងសំណួរ បន្ទាប់ពីការស្រាវជ្រាវបានចាប់ផ្តើម។ ក្នុងចំណោម១៣នាក់នេះ ១០នាក់បានរៀបការនិង៣នាក់នៅលីវ។ ៨នាក់មានកូន។ មានតែម្នាក់គត់ដែលមានដីខ្លួនឯង ហើយ ៩នាក់ទៀតគ្រួសាររបស់ពួកគាត់មានដីធ្លីជាកម្មសិទ្ធិ។

រូបថតផ្តល់ដោយ CWCC



ការប្រជុំដាក់ភ័ស្តុតាងរបស់ពលករមកដល់របៀបប្រទេសកម្ពុជា

៣.៣. មូលហេតុអ្វី និងពួកគាត់ចាកចេញពីប្រទេសថៃដោយរបៀបណា?

ពលករបានត្រលប់ទៅប្រទេសកម្ពុជាតាមមធ្យោបាយផ្សេងៗគ្នា និងមានមូលហេតុជាច្រើន។ ពលករភាគច្រើនដែលវិលទៅកម្ពុជាវិញ មិនត្រូវបានបង្ខំអោយចេញពីប្រទេសថៃដោយសារតែការចាប់ខ្លួន និងបញ្ជូនត្រលប់នោះទេ គឺមានតែ ១០.៤%នៃអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះដែលមានបទពិសោធន៍បែបនោះ។ ៤៤.៨%នៃអ្នកដែលបានសម្ភាសន៍បានវិលទៅវិញដោយសារតែពួកគាត់បានឮសូរថា អាជ្ញាធរកំពុងធ្វើការបង្ក្រាបទៅលើពលករមិនមានឯកសារ ដូច្នេះពួកគាត់មានការភ័យខ្លាចនិងបានសម្រេចចិត្តក្នុងការចាកចេញ។ មូលហេតុធំទីពីរនៃការចាកចេញពីប្រទេសថៃគឺ គ្រួសារពលករនៅកម្ពុជាមានការបារម្ភ និងបានសុំអោយពួកគាត់ត្រលប់ទៅវិញសិន(១៧.៩%)។ មូលហេតុផ្សេងៗទៀតនៃការវិលត្រលប់ទៅកម្ពុជាវិញគឺដោយសារនិយោជករបស់ពួកគាត់ភិតភ័យនិងសុំអោយពួកគាត់ចាកចេញ(៩%) ទៅវិញដើម្បីធ្វើឬបន្តលិខិតឆ្លងដែន(៤.៥%) គ្រួសាររបស់ពួកគេសុំអោយត្រលប់ទៅវិញសិនដោយមូលហេតុផ្សេងៗ(៤.៥%) ពលករផ្ទាល់ឬគ្រួសារពួកគាត់មានជម្ងឺ(៣%) ឬដោយសារតែពួកគាត់អត់មានការងារធ្វើនៅប្រទេសថៃ (៣%)។

ក្នុងចំណោមអ្នកផ្តល់ព័ត៌មាន៧នាក់ដែលបានរាយការណ៍ថាត្រូវបានបញ្ជូនត្រលប់ ៤នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅកន្លែងធ្វើការរោងចក្រនិងសំណង់។ ២នាក់ទៀតបានប្រាប់ថាពួកគាត់បានប្រគល់ខ្លួនអោយប៉ូលីស ដោយសារពួកគាត់មិនអាចមានលទ្ធភាពចេញពីប្រទេសថៃដោយខ្លួនឯង។ អ្នកផ្តល់ព័ត៌មានចុងក្រោយគេ បាននិយាយថាគាត់ត្រូវបានចាប់ខ្លួននៅតាមផ្លូវត្រលប់ទៅកម្ពុជាវិញ។ ៤នាក់ក្នុងចំណោម៧នាក់នោះ ពួកគាត់ត្រូវបង់ថ្លៃក្នុងដំណើរការបញ្ជូនត្រលប់។

៣.៤. តើការវិលត្រលប់ភ្លាមៗនេះ ជះឥទ្ធិពលដល់ពលករនិងគ្រួសារយ៉ាងណាខ្លះ?

"ខ្ញុំមានការបារម្ភណាស់ដោយសារកូនរបស់ខ្ញុំគ្មានប្រាក់ចំណូល។
 កូនខ្ញុំនឹងត្រូវចំណាយលុយដើម្បីត្រលប់ទៅប្រទេសថៃវិញ។"
 (ម្តាយម្នាក់ក្នុងវ័យ៥០ឆ្នាំប្លាយ ដែលកូនគាត់មានអាយុជាង២០ឆ្នាំទើបនិង
 ត្រលប់មកដល់កម្ពុជា។ កូនរបស់គាត់ធ្លាប់ធ្វើការផ្នែកកសិកម្មនៅថៃ ប៉ុន្តែគាត់
 មិនដឹងថាកូនគាត់ធ្វើការនៅកន្លែងណាពិតប្រាកដនោះទេ។ បានសម្ភាសនៅ
 របៀបប្រចាំ ខែកក្កដា ២០១៤)

ការវិលត្រលប់ភ្លាមៗ បណ្តាលអោយមានបញ្ហាថវិកាដល់ពលករជាច្រើន ពីព្រោះពលករជាច្រើនត្រូវ
 ខ្ចីលុយគេដើម្បីផ្គត់ផ្គង់ដល់ការចាកចេញរបស់ពួកគាត់ ធ្វើអោយកើតមាននូវបំណុលថវិកា។ ការចាក
 ចេញពីប្រទេសថៃដ៏លឿននេះ បណ្តាលអោយអ្នកផ្តល់ព័ត៌មាន ៥៣.៧% ជាប់បំណុល និងក្នុង
 ចំណោមនោះ ៤៤.៤% បានរាយការណ៍ថាពួកគាត់បានសងបំណុលដោយខ្លួនឯង ឬសមាជិកគ្រួសារ
 ពួកគាត់បានអោយខ្ចីលុយសិនដើម្បីទៅសងគេ។ ភាគច្រើននៃពលករដែលនៅជាប់បំណុល បង្ហាញពី
 ក្តីបារម្ភពីកំណើនបំណុលដោយសារការប្រាក់ ឬបារម្ភពីការបាត់បង់ផ្ទះ ដែលពួកគាត់បានយកទៅដាក់
 ធានាក្នុងការទទួលបាននូវឥណទាន។

មានអ្នកផ្តល់ព័ត៌មានតែ ២២.៧%ប៉ុណ្ណោះ ដែលបានលើកឡើងថានិយោជកថែរបស់ពួកគាត់នៅ
 ជំពាក់ប្រាក់ឈ្នួលពួកគាត់។ ទោះជាយ៉ាងណា ក្នុងចំណោមអ្នកដែលនិយោជកនៅជំពាក់ប្រាក់ឈ្នួល
 នោះ មានការបែងចែករវាងអ្នកដែលចង់ឬមិនចង់ទារប្រាក់ជំពាក់នោះ៖ ៤៦.៦%ចង់ទារប្រាក់ជំពាក់
 មកវិញ ប៉ុន្តែ៥៣.៣%ទៀតមិនចង់ទារមកវិញទេ។

៣.៥. តើពលករវិលត្រលប់ត្រូវដោះស្រាយដោយរបៀបណា?

មានការឆ្លើយតបជាច្រើន ចំពោះសំណួរអំពីរបៀបដែលពួកគាត់មានផែនការដោះស្រាយចំពោះការ
 វិលត្រលប់ភ្លាមៗរបស់ពួកគាត់។ ភាគច្រើននៃអ្នកឆ្លើយ (៤៤.៨%) មានគម្រោងត្រលប់ទៅស្រុកកំនើត
 វិញ និងរង់ចាំរហូតដល់មានពេលល្អក្នុងការវិលទៅថៃវិញ។ ១៩.៤% ទៀតបាននិយាយថាពួកគាត់នឹង
 ត្រលប់ទៅស្រុកកំណើតហើយរកការងារធ្វើនៅទីនោះ។ ភាគរយសំខាន់មួយទៀត ១៦.៤%បាន
 និយាយថា ពួកគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេ នៅពេលនេះ។

រូបថតផ្តល់ដោយ CWCC



អង្គការមិនមែនរដ្ឋាភិបាលផ្តល់ជំនួយបន្ទាន់ដល់ពលករ

ក្នុងលក្ខណៈនៃតម្រូវការថវិកាបន្ទាន់ អ្នកផ្តល់ព័ត៌មាន ៥៦.៧% បានបង្ហាញពីតម្រូវការចង់បានជំនួយរយៈពេលខ្លី។ ចម្លើយដែលបានមកពីគ្រួសារនៃពលករដែលទើបតែត្រលប់មកវិញ បានបែងចែកថា តើពួកគាត់បានទទួលជំនួយរយៈពេលខ្លីដែរឬទេ។ ចម្លើយនេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ដោយសារតែ៩២.១% នៃសមាជិកគ្រួសារដែលផ្តល់ព័ត៌មាន បាននិយាយថាសមាជិកគ្រួសារពលករបានផ្ញើប្រាក់ទៅអោយពួកគាត់។ ក៏គួរកត់សម្គាល់ផងដែរថា សមាជិកគ្រួសារពួកគាត់ក៏បញ្ជាក់ពីការយល់ឃើញចំពោះផលប៉ះពាល់ដល់ពួកគាត់យ៉ាងណានោះ ដោយសារតែពេលនេះគាត់លែងបានទទួលប្រាក់បញ្ញើទៀត។ ខ្លះទៀតតបថាមិនមានបញ្ហាទេ ព្រោះពួកគាត់បានសន្សំប្រាក់ទុក តែអ្នកផ្សេងទៀតបាននិយាយថាពួកគាត់បាត់បង់ប្រាក់។ នឹងមិនមានប្រាក់គ្រប់គ្រាន់ទ្រទ្រង់ការចំណាយសម្រាប់ចិញ្ចឹមជីវិតនិងការរៀនសូត្រ ខ្លួនឯងនិងអ្នកក្នុងបន្ទុក។ អ្នកផ្តល់ព័ត៌មាន ៦៨.៤% បាននិយាយថាគ្រួសារជាប់បំណុលពីការបញ្ជូនសមាជិកគ្រួសារទៅធ្វើការនៅក្រៅប្រទេស ហើយខ្លះក្នុងចំណោមពួកគាត់និយាយថាពួកគាត់ភិតភ័យខ្លាចក្រែងទ្រព្យសម្បត្តិរបស់ពួកគាត់ ត្រូវបានរឹបអូស អាស្រ័យដោយបំណុលមិនបានបង់។

៣.៦. តើរដ្ឋាភិបាលកម្ពុជាឆ្លើយតបយ៉ាងណា ចំពោះការវិលត្រលប់ភ្លាមៗនៃប្រជាជនកម្ពុជា?

រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ពលករវិលមកវិញរាប់ពាន់នាក់ មានតម្រូវការជាក់លាក់ដែលត្រូវតែដោះស្រាយ។ យោងតាមការសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា បានកំណត់ពីតម្រូវការបំផុតរបស់ពលករ គឺមធ្យោបាយធ្វើដំណើរពីច្រកព្រំដែនទៅស្រុកកំណើត ឱកាសការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លិខិតឆ្លងដែន និងមធ្យោបាយវិលត្រលប់ដោយស្របច្បាប់ទៅថវិកាកាន់តែឆាប់កាន់តែល្អ។ អទិភាពនៃរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងថារដ្ឋាភិបាលបានទទួលស្គាល់ពីលទ្ធភាព មិនអាចទៅរួចក្នុងការផ្តល់ការងារដល់ពលករវិលមកវិញទាំងអស់នេះ ដូច្នេះពួកគាត់នឹងត្រូវ

ការត្រលប់ទៅថៃវិញ ដើម្បីឧបត្ថម្ភថវិកាដល់គ្រួសាររបស់ពួកគេ។

រូបថតផ្តល់ដោយ CWCC



រដ្ឋាភិបាលកម្ពុជាដាក់រថយន្តទាហ៊ានដើម្បីនាំយកពលករទៅខេត្តកំណើត (ប៉ោយប៉ែត កម្ពុជា)

រដ្ឋាភិបាលថ្នាក់ក្រោមជាតិបាននិយាយថា ពួកគាត់បានឆ្លើយតប ដោយការផ្តល់អាហារដល់ពលករដែលទើបនិងមកវិញថ្មីៗ ការដឹកជញ្ជូនដោយមិនគិតសោហ៊ុយពីព្រំដែនទៅដល់ភូមិកំណើត និងផ្គត់ផ្គង់ថ្នាំពេទ្យ។ ពួកគាត់ក៏បានប្រឹងប្រែងប្រមូលការឧបត្ថម្ភពីអាជីវករក្នុងមូលដ្ឋាន ដើម្បីជួយពលករ។ បន្ថែមពីលើនេះ ពួកគាត់បានខិតខំយ៉ាងខ្លាំង ក្នុងការផ្តល់ព័ត៌មានដល់ពលករវិលមកវិញនូវប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់ ឯកសារ និងពីរបៀបចាត់ចែងប្រាក់បញ្ញើមកផ្ទះ។ ការពិភាក្សាយោបល់ ជាមួយពលករដែលគ្មានដីធ្លីបានរៀបចំនៅក្នុងក្រុងមួយ ដើម្បីជួយពលករក្នុងការទិញដីសម្រាប់សង់លំនៅដ្ឋានតាមរយៈឥណទានធនាគារ។ នៅថ្ងៃទី១៦ មិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម ស ខេង បានបង្ហាញពីក្តីសង្ឃឹមថាពលករដែលវិលមកវិញនឹងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាដោយការចូលរួម មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់រដ្ឋាភិបាល និងស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការខ្វះខាតទីផ្សារពលកម្ម^{xxxiii}។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងថាបានផ្តល់ព័ត៌មានជាមូលដ្ឋាន ពីការងារក្នុងប្រទេសដែលនៅទំនេរ និងវគ្គបណ្តុះបណ្តាលជំនាញដោយមិនគិតប្រាក់សម្រាប់ពលករវិលមកវិញនៅខេត្តនីមួយៗ។ ទោះជា យ៉ាងណាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ មានការខ្វះខាតធនធាននិងថវិកា ក្នុងការផ្តល់សម្ភារៈចាំបាច់ឬបុគ្គលិកបង្រៀន ដើម្បីបណ្តុះបណ្តាលពលករ អោយបានសមរម្យ និងរំពឹងថវិកានេះបាន ធ្វើអោយជនជាតិកម្ពុជាជាច្រើន មិនបានទទួលវគ្គបណ្តុះបណ្តាលនេះ។

រដ្ឋាភិបាលកម្ពុជាក៏បានប្រឹងប្រែង ក្នុងការជម្រុញទេសន្តរប្រវេសន៍ស្របច្បាប់ទៅប្រទេសថៃ។ ផ្នែកមួយនៃវិធានការជាច្រើននោះ អាជ្ញាធរមូលដ្ឋានបានខិតខំបង្កើនល្បឿន ដែលអាចផ្តល់ឯកសារអត្រានុ

កូលដ្ឋានដូចជាសំបុត្រកំណើត និងសៀវភៅគ្រួសារ ដើម្បីជួយដល់ពលករវិលត្រលប់ទទួលបាននូវឯកសាររបស់ពួកគាត់ ក្នុងការចាកចេញពីប្រទេសសារជាថ្មី។ បន្តមកទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ **សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី** បានចុះហត្ថលេខាលើអនុក្រឹត្យដែលបញ្ជូនតម្លៃធម្មតានៃលិខិតឆ្លងដែនពី១២៤ដុល្លារ ទៅត្រឹមតែ៤ដុល្លារ សម្រាប់និស្សិតនិងពលករទេសន្តរប្រវេសន៍។

នៅថ្ងៃទី២៤ មិថុនា ក្រសួងការងារបានជួបជាមួយទីភ្នាក់ងារជ្រើសរើសពលករជាង៤០ ដើម្បីពិភាក្សាកែលំអនិងជម្រុញដំណើរការទេសន្តរប្រវេសន៍ស្របច្បាប់។ យោងទៅតាមរដ្ឋមន្ត្រីក្រសួងការងារឯកឧត្តម អ៊ិត សំហេង "ទីភ្នាក់ងារជ្រើសរើសពលករនឹងត្រូវបានផ្តល់អំណាច ក្នុងការជួយសម្រួលដល់ពលករដែលត្រូវបង់ថ្លៃសរុបតែ៤៩ដុល្លារ សម្រាប់លិខិតឆ្លងដែន ការអនុញ្ញាតការងារនិងទិដ្ឋាការការងារថៃ រួមជាមួយការដឹកជញ្ជូននិងអាហារ^{xxxv}។ ទាំងនេះ នឹងអនុញ្ញាតអោយទីភ្នាក់ងារជ្រើសរើសពលករក្នុងការគាំទ្រដល់ពលករ ជាជាងរង់ចាំអោយនិយោជកថែចុះឈ្មោះសម្រាប់ពលករ ដូចដែលតម្រូវនៅក្នុងអនុសាសនៈរវាងប្រទេសកម្ពុជានិងប្រទេសថៃ។

នៅថ្ងៃទី១១ កក្កដា ក្រសួងការបរទេសបានប្រកាសអោយពលករកម្ពុជាដែលគ្មានឯកសារទាំងអស់នៅក្នុងប្រទេសថៃធ្វើការចុះឈ្មោះ ដើម្បីទទួលបាននូវការអនុញ្ញាតការងារស្របច្បាប់នៅកន្លែងណាមួយនៃមជ្ឈមណ្ឌលច្រកចេញចូលតែមួយថៃ សម្រាប់ការចុះឈ្មោះពលករទេសន្តរប្រវេសន៍ និងបានថ្លែងថាការិយាល័យសាខាលិខិតឆ្លងដែនថ្មី និងបើកនៅទីតាំងបួនជាប់តាមព្រំដែន^{xxxvi}។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសរួមគ្នាលេខ២៥៧៤ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ សម្រួលដល់ការផ្តល់ជូននូវលិខិតឆ្លងដែនតាមមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅកម្ពុជា។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំនីតិវិធីផងដែរក្នុងការជម្រុញអោយពលករទេសន្តរប្រវេសន៍ធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃ តាមមជ្ឈមណ្ឌលទាំងនេះនៅក្នុងខេត្តបន្ទាយមានជ័យ(ប៉ោយប៉ែត) ប៉ៃលិន(ព្រំ) ឧត្តរមានជ័យ(អូរស្មាច់)និងកោះកុង(ចាំយាម)។

ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានប្រឈមទៅនឹងកត្តាលំបាកជាច្រើនក្នុងការពន្លឿនដំណើរការផ្តល់លិខិតឆ្លងដែន និងធានាអោយបានថាពលករចូលទៅកាន់ប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់។ ពលករបានឃើញថានីតិវិធីគឺស្មុគស្មាញខ្លាំង ហើយជាទូទៅគ្មានព័ត៌មានគ្រប់គ្រាន់ពីទេសន្តរប្រវេសន៍ស្របច្បាប់និងប្រកបដោយសុវត្ថិភាព។ ដើម្បីទទួលបាននូវតម្លៃលិខិតឆ្លងដែនពិសេសវិញ ជាដំបូងប្រជាជនកម្ពុជាត្រូវតែបង្ហាញភស្តុតាងពីការបម្រើការងារពីនិយោជកថៃ ឬទីភ្នាក់ងារជ្រើសរើសពលករ ហើយក៏ត្រូវស្នើការបញ្ជាក់ពីក្រសួងការងារ ដែលបានធ្វើអោយដំណើរការកាន់តែស្មុគស្មាញនិងមាន

អ្នកជាច្រើនប្រឈមទៅនឹងផលលំបាកផ្នែកពេលវេលា^{xxxvii}។ លើសពីនេះទៀត ពលករវិលត្រលប់
កម្ពុជាខ្លះ បានចាកចេញពីសហគមន៍របស់ពួកគេរួចជាស្រេចទៅប្រទេសថៃសារជាថ្មី។

ការវិលមកវិញភ្លាមៗ នៃពលករកម្ពុជាច្រើននោះ បានបណ្តាលអោយអាជ្ញាធរមូលដ្ឋានធ្វើការវាយតម្លៃឡើងវិញ ចំពោះគោលនយោបាយនិងទិសដៅរបស់ពួកគេ ពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ គោលនយោបាយថ្មីរបស់រដ្ឋាភិបាល ត្រូវបានផ្តោតលើការលើកកម្ពស់ទេសន្តរប្រវេសន៍ស្របច្បាប់បន្ថែមបង្កើតនីតិវិធីកាន់តែមានភាពសក្តិសិទ្ធិសម្រាប់ទេសន្តរប្រវេសន៍ការងារ និងបង្កើតកម្មវិធីសមាហរណកម្មសម្រាប់ពលករដែលវិលមកវិញ។ នៅពេលដែលរដ្ឋាភិបាលកំពុងតែព្យាយាមសម្របសម្រួលដល់ទេសន្តរប្រវេសន៍ អាជ្ញាធរមូលដ្ឋានខ្លះក៏កំពុងតែព្យាយាមជម្រុញអោយពលករទេសន្តរប្រវេសន៍ធ្វើការងារនៅក្នុងតំបន់ ដើម្បីបំពេញចន្លោះតម្រូវការការងារពលកម្មនៅក្នុងប្រទេសកម្ពុជា។ ផ្អែកទៅតាមទីភ្នាក់ងារជាតិមុខរបរកម្ពុជា ឃើញថាមានការងារ ១៦១៤៦កន្លែងនៅទំនេរ ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥^{xxxviii}។

៣.៧. តើផ្នែកអាជីវកម្មនិងនិយោជកមានប្រតិកម្មអ្វីដែរ?

ប្រតិបត្តិករអាជីវកម្មថែមានការញាប់ញ័រ ដោយសារលំហូរចេញដំណើរ នៃពលករទេសន្តរប្រវេសន៍កម្ពុជា និងភ័យអំពីកង្វះពលកម្ម ដែលអាចពន្លឺតដល់ការអភិវឌ្ឍន៍ និងខូចខាតដល់ប្រទេសថៃដែលបានទន់ខ្សោយសេដ្ឋកិច្ចរួចស្រាប់ទៅហើយនោះ។ តំណាងសហគ្រាសសំណង់ ដាំដុះ និងពាណិជ្ជកម្មស្រូវ បានថ្លែងគ្រប់គ្នាថា ពួកគេធ្លាប់មានបទពិសោធន៍កង្វះពលកម្មដែលបានជះឥទ្ធិពលខូចខាតដល់សហគ្រាសរៀងៗខ្លួនរបស់ពួកគេ។ ដូចដែលបានពោលខាងលើ ប្រធានសមាគមខុនដូប្រទេសថៃប្រាសើត តែខុលឡាយ៉ាសាទីត បង្ហាញពីការយល់ឃើញថា កង្វះពលកម្មនឹងបណ្តាលអោយមានការយឺតយ៉ាវផ្សេងៗ^{xxxix} ហើយប្រធានកិត្តិយសសមាគមអ្នកនាំអង្គចេញប្រទេសថៃ ឆូគៀត អូដារ៉ង់ស៊ីបានថ្លែងថា "ដោយសារតែ៧០%នៃពលករពាក់ព័ន្ធនឹងការលើកដាក់ស្រូវនៅឃ្លាំងផ្ទុក និងបញ្ជូនទៅលើកប៉ាល់បានចេញពីប្រទេស...អាចធ្វើអោយយឺតក្នុងការបញ្ជូនចេញប្រហែលជា៣សប្តាហ៍"^{x1}។

សហគ្រាសទាំងនេះ បានបើកចំហការភ័យខ្លាចរបស់ពួកគេជាសាធារណៈយ៉ាងល្បឿន ទៅដល់រដ្ឋាភិបាល និងបានជម្រុញអោយ NCPO បង្កើតនូវគោលនយោបាយពលកម្មបរទេសដ៏ច្បាស់លាស់មួយ។ ជាការឆ្លើយតប រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងការងារ ជីវាសាក់ ស៊ីខុនថាឆាត បានប្រកាសថាក្រសួងការងារនឹងខិតខំប្រឹងប្រែងដើម្បីជួយរហូតដល់១.៥០០ប្រតិបត្តិករអាជីវកម្ម នៅខេត្តភាគបូព៌ានៃប្រទេស ដោយដាក់ជំនួស"ពលករមកពីតំបន់ផ្សេងៗទៀត ដើម្បីបំពេញចន្លោះខ្វះខាត ដូច្នេះគឺក្រុមហ៊ុនអាចបន្តអាជីវកម្មទៅមុខ"^{x1i}គាត់បានទទួលដឹងថាមានការខ្វះកម្លាំងពលកម្មវិស័យដាំដុះ នេសាទសេរីកម្ម និងសហគ្រាស ដោយសារតែលំហូរចេញថ្មីៗនៃពលករកម្ពុជា។ គាត់បង្គាប់អោយនិយោជកជូនដំណឹងដល់ក្រសួង ពីឈ្មោះក្រុមហ៊ុន និងចំនួនពលករដែលត្រូវការ ធ្វើដូច្នេះក្រសួងអាចព្យាយាមក្នុងការដាក់ជំនួសនូវពលករសម្រាប់ពួកគេ។

៣.៨. ការឆ្លុះបញ្ចាំងដោយពលករកម្ពុជាដែលបានវិលត្រលប់ ក្តីសង្ឃឹមសម្រាប់ពេលខាងមុខ ការឆ្លុះបញ្ចាំងពីដំណើរការទេសន្តរប្រវេសន៍

ពលករដែលបានវិលត្រលប់ចំនួន ៨០.៦%ដែលបានសម្ភាសន៍ក្នុងប្រទេសកម្ពុជា បាននិយាយថាពួកគាត់ចង់ត្រលប់ទៅប្រទេសថៃវិញ ក្នុងពេលដែល១៧.៩% ថាមិនចង់ទៅវិញទេ។ ៥១.៨%បាននិយាយថាពួកគាត់បានរៀបចំផែនការរួចហើយ ក្នុងការធ្វើទេសន្តរប្រវេសន៍ទៅថៃវិញទៀត។

"ខ្ញុំពិតជាចង់ធ្វើទេសន្តរប្រវេសន៍តាមប្រព័ន្ធផ្លូវការ។ ទោះជាយ៉ាងណាខ្ញុំមើលឃើញថានីតិវិធីពិតជាស្មុគស្មាញណាស់ ហើយខ្ញុំត្រូវរង់ចាំយ៉ាងយូរ។ រីឯតម្លៃក៏ខ្ពស់ដែរ"
(ពលករកម្ពុជាជាបុរសក្នុងវ័យ២០ឆ្នាំប្លាយ ដែលធ្លាប់ធ្វើការផ្នែកសំណង់នៅបាងកក មុនពេលវិលទៅកម្ពុជាវិញ។ បានសម្ភាសន៍នៅខែសីហា ២០១៤)

ពលករក៏បានជួយផងដែរដល់ការបំភ្លឺអំពីអទិភាពរបស់ពួកគាត់ នៅពេលធ្វើទេសន្តរប្រវេសន៍ ក្នុងការជ្រើសរើសរវាងតម្លៃ ពេលវេលានិងភាពសក្តិសិទ្ធិ សុវត្ថិភាព ភាពស្របច្បាប់នៃការចូល និងព័ត៌មានដែលមាន។ អទិភាពខ្ពស់បំផុតសម្រាប់ពលករគឺតម្លៃថវិកា និងថាតើគួរជាមធ្យោបាយស្របច្បាប់ឬមិនស្របច្បាប់។ ភាគរយនៃអ្នកផ្តល់ចម្លើយដែលបានដាក់ចំណុចទាំងអស់នេះជាអទិភាពខ្ពស់បំផុតរបស់ពួកគេ គឺ៣៨.៥%គិតថាសុវត្ថិភាពក៏សំខាន់ដែរសម្រាប់ពួកគាត់ ជាមួយនិងពលករ៤៦.២% ចាត់ថ្នាក់ថាសុវត្ថិភាពជាអទិភាពទីពីររបស់ពួកគាត់។ បញ្ហាដែលពលករចាត់ថ្នាក់ជាអទិភាពតិចជាងគេនោះគឺព័ត៌មានដែលមាន ដែល៦១.៥%នៃពលករចាត់ថ្នាក់ថាជាការប្រមូលក្រោយគេបំផុតរបស់ពួកគាត់។

៣.៩. អនុសាសន៍ពលករកម្ពុជាដែលវិលត្រលប់មកវិញ

ក្នុងពេលសម្ភាសន៍ ពលករកម្ពុជាដែលបានវិលត្រលប់ ត្រូវបានសាកសួរដើម្បីចែករំលែកអនុសាសន៍របស់ពួកគាត់សម្រាប់រដ្ឋាភិបាលរបស់ពួកគាត់។ អនុសាសន៍បានបង្ហាញដោយអ្នកផ្តល់ការសម្ភាសន៍រួមមាន ការបញ្ចុះតម្លៃលិខិតឆ្លងដែន និងឯកសារស្របច្បាប់ចាំបាច់ដើម្បីធ្វើការនៅក្នុងប្រទេសថៃ បង្កើតការងារនិងសហគ្រាស នៅក្នុងប្រទេសកម្ពុជា និងសម្របសម្រួលទេសន្តរប្រវេសន៍ទៅកាន់ប្រទេសថៃ។ អ្នកផ្តល់ការសម្ភាសន៍ត្រូវបានសាកសួរពីអនុសាសន៍របស់ពួកគាត់សម្រាប់រដ្ឋាភិបាលថៃ ការឆ្លើយតបភាគធំគឺបានផ្ដោតទៅលើការប្រតិបត្តិការរបស់ប៉ូលីសនិងទាហ៊ានទៅលើពលករ។ ពួកគាត់បានស្នើសុំកុំអោយរដ្ឋាភិបាលថៃចាប់ខ្លួនពលករទេសន្តរប្រវេសន៍ ហើយប្រសិនបើការចាប់ខ្លួនមិនអាចចេញផុតទេនោះ សូមអោយមានការគោរពសិទ្ធិមនុស្ស ជាពិសេសពីការដែលដាក់អោយពួកគាត់ស្នាក់នៅ អាហារ និងការដឹកជញ្ជូន។

ពលករដែលវិលត្រលប់ ត្រូវបានសួរនាំផងដែរដើម្បីចែករំលែកពីអនុសាសន៍របស់ពួកគេចំពោះអង្គការមិនមែនរដ្ឋាភិបាល។ អ្នកផ្តល់ការសម្ភាសន៍បានស្នើសុំផងដែរដល់អង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយពីបញ្ហាសិទ្ធិពលករ ក្នុងការជួយពលករដែលរងនូវការបំពាន និងក្នុងការផ្តល់ជំនួយផ្លូវច្បាប់ដល់ពលករដែលត្រូវបានគេជួញដូរ។ ជាចុងក្រោយ ពលករត្រូវបានសាកសួរពីអនុសាសន៍សម្រាប់និយោជកថែ។ ពួកគាត់បានស្នើសុំកុំអោយនិយោជកបោកប្រាស់ពលករ បង្កើនប្រាក់ឈ្នួល ប្រព្រឹត្តចំពោះពលករក្នុងភាពជាមនុស្សនិងគោរពសិទ្ធិ និងជួលពលករវិញកាន់តែឆាប់កាន់តែល្អ ដែលឥលូវពួកគាត់កំពុងតែវិលទៅកម្ពុជាវិញ។

រូបថតផ្តល់ដោយ MMN



លក្ខខណ្ឌការងារនិងកន្លែងរស់នៅរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងខេត្តរ៉ាក័យ៉ង់ ប្រទេសថៃ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤

៤. ពលករបានទៅហើយ និងបានត្រលប់មកវិញ៖ ការយល់ឃើញពីប្រទេសថៃ

៤.១. គោលនយោបាយឆ្លើយតបចំពោះលំហូរចេញនៃពលករកម្ពុជាពីប្រទេសថៃ

ដូចដែលបានពន្យល់រួចហើយនៅក្នុងផ្នែកទី៣ ចាប់ផ្តើមពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ NCPO បានចាប់ផ្តើមបង្កើតគោលនយោបាយថ្មីស្តីពីពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសថៃ។ ក្នុងពេលនោះ បានបញ្ចេញបទសេចក្តីបង្គាប់លេខ ៦៧/២៥៥៧ ទាក់ទងនឹង "វិធានការបណ្តោះអាសន្នក្នុងការដោះស្រាយចំពោះពលករទេសន្តរប្រវេសន៍"។ ក្នុងនោះ បានប្រកាសថាពួកគេគ្មានគោលនយោបាយ ដើម្បីបង្ក្រាបទៅលើពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃនោះទេ។ សេចក្តីបង្គាប់បន្តថ្លែងថា NCPO កំពុងពិចារណាធ្វើការអនុម័តលើការផ្លាស់ប្តូរបទបញ្ជា និងផ្លូវច្បាប់ ក្នុងការប្រព្រឹត្តចំពោះពលករទេសន្តរប្រវេសន៍ ប៉ុន្តែមិនមានភាពជាក់លាក់ទៅលើបំណងរបស់ NCPO នោះទេ។ ថ្ងៃទី១៧ មិថុនា NCPO បានបញ្ចេញសេចក្តីបង្គាប់លេខ ៦៨/២៥៥៧ ទាក់ទងនឹង "វិធានការចន្លោះពេលបន្ទាន់ ក្នុងការទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្ស និងដោះស្រាយបញ្ហាពាក់ព័ន្ធដល់ពលករទេសន្តរប្រវេសន៍ ជំហានទី១"។ សេចក្តីបង្គាប់ សំដៅដោយមិនច្បាស់លាស់ទៅសេចក្តីត្រូវការ ក្នុងការតាមដានមើលពីនីតិវិធីផ្លូវច្បាប់ ដើម្បីធានាថាពលករទេសន្តរប្រវេសន៍មានការការពារនៅកន្លែងធ្វើការ។

នៅថ្ងៃទី២១ មិថុនា NCPO បានប្រកាសពីផែនការក្នុងការបង្កើតមជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដើម្បីចុះឈ្មោះពលករទេសន្តរប្រវេសន៍ ក្រោមវិធានការបន្ទាន់ ក្នុងការដោះស្រាយបញ្ហាយូរហើយនៃកម្លាំងពលកម្មអន្តរជនជាតិ។ OSSC នឹងពន្លឿននីតិវិធីឯកសារសម្រាប់ពលករមកពីប្រទេសជិតខាងដែលជាចំណែកនៃវិធានការសន្តិសុខ ដើម្បីធានាពីការទទួលបានរបស់ពួកគេចំពោះផលប្រយោជន៍ផ្នែកសិទ្ធិពលកម្ម។ អាជ្ញាធរក៏បានលុបចោលនូវកំហិតផ្លូវច្បាប់ ក្នុងការផ្តល់លទ្ធភាពអោយពលករដែលបានស្នាក់នៅលើសកំណត់ទិដ្ឋាការ បានបន្តធ្វើការងាររបស់ពួកគេ។

នៅថ្ងៃទី២៥ មិថុនា NCPO បានចេញសេចក្តីបង្គាប់លេខ៧០/២៥៥៧ ទាក់ទងនឹង "វិធានការក្នុងចន្លោះពេលក្នុងការដោះស្រាយបញ្ហាពលករទេសន្តរប្រវេសន៍និងអំពើជួញដូរមនុស្ស"។ សេចក្តីបង្គាប់បានប្រកាសថាមជ្ឈមណ្ឌលសម្របសម្រួលសម្រាប់ការវិលត្រលប់នៃពលករកម្ពុជា នឹងត្រូវបង្កើតនៅក្នុងខេត្តស្រះកែវ ចាន់ថាបូរី ត្រាត និងសុរិន្ទ នៅថ្ងៃបន្ទាប់។ ជនជាតិកម្ពុជាដែលមានបំណងចង់ចូលប្រទេសថៃមកធ្វើការអាចចុះឈ្មោះ ហើយមជ្ឈមណ្ឌលនឹងសម្របសម្រួលកិច្ចការរបស់ពលករទៅកាន់និយោជកដែលបានចុះឈ្មោះរួចហើយ ពីចំណាប់អារម្មណ៍ចង់បានកម្លាំងពលកម្ម ហើយក៏ផ្តល់ជូនដល់ពលករផងដែរនូវការអនុញ្ញាតអោយចូលបណ្តោះអាសន្ន សម្រាប់គោលបំណងខាងលើ។ បន្ទាប់មកទៀតនិយោជក ត្រូវតែបន្តស្នើសុំការអនុញ្ញាតការងារបណ្តោះអាសន្នសម្រាប់និយោជិតរបស់

ខ្លួនពី OSSC ក្នុងមូលដ្ឋាន ដែលមាននៅ១កន្លែងនៅក្នុងនីមួយៗ។ជនជាតិកម្ពុជាដែលមានបំណងក្នុង ការចូលមក FCRCW ត្រូវតែចុះឈ្មោះត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤។ បន្ទាប់ពីកាលបរិច្ឆេទនេះ និងក្រៅពីអ្វីដែលបានផ្តល់ជូននៅពេលនេះ ច្បាប់អន្តោប្រវេសន៍នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដែលស្នើ សុំការសង្កត់ធ្ងន់ទៅលើចាប់ពលករមិនមានឯកសារ។

ទោះជាយ៉ាងណា មិនត្រឹមតែអាជ្ញាធរផ្នែកអន្តោប្រវេសន៍និងពលកម្មការងារនោះទេ ដែលទាក់ទិន និងដំណើរការធ្វើអោយត្រឹមត្រូវតាមច្បាប់នៃពលករ។ រំពឹងទុកថាចំនួនដ៏ធំនៃពលករកម្ពុជាក្នុងការវិល ចូលប្រទេសថៃវិញ នៅថ្ងៃទី២៦ មិថុនា ក្រសួងសុខាភិបាលសាធារណៈ បានប្រញាប់ប្រញាល់បញ្ជូន ក្រុមការងារទៅកាន់ខេត្តជាប់ព្រំដែន រួមមានស្រះកែវ ត្រាត សុរិន្ទ និងស៊ីសាកេត ដើម្បីផ្តល់ការពិនិត្យ សុខភាព និងលក់ប័ណ្ណធានារ៉ាប់រងសុខភាព ទៅដល់ពលករកម្ពុជាដែលវិលមកថៃវិញ ក្នុងអត្រាតម្លៃ មួយបន្ថយជាងមុន^{x1ii}។

NCPO បានបន្តបដិសេធការចុះបង្ក្រាបពីដំបូងរបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងខេត្តស្រះ កែវនៅថ្ងៃទី២៧ មិថុនា។ អភិបាលខេត្តស្រះកែវ ជ្រាការ៉ាចន ទៀនឆៃ នៅតែនិយាយថារដ្ឋាភិបាលថ្មី មិនបានបង្ក្រាបទៅលើពលករទេសន្តរប្រវេសន៍នោះទេ...រដ្ឋាភិបាលអះអាងថាវិធីដែលល្អបំផុតគឺ បង្កើតមជ្ឈមណ្ឌលសម្រាប់ពលករទេសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារដែលមានសុវត្ថិភាពស្រប តាមច្បាប់រដ្ឋ និងផ្តល់ជូននូវប្រាក់ឈ្នួលប្រសើរ^{x1iii}។

ទេសន្តរប្រវេសន៍ត្រលប់មកប្រទេសថៃវិញ បានចាប់ផ្តើមកើនឡើងនៅជិតចុងខែ ដែលពលករកម្ពុជា ១.០០០នាក់បានចូលមកប្រទេសថៃជាប្រចាំថ្ងៃតាមច្រកប៉ោយប៉ែត នៅថ្ងៃទី៣០ មិថុនា និងថ្ងៃទី១ កក្កដា^{x1iv}។ NCPO បានបន្តការប្រឹងប្រែងថ្មីរបស់ខ្លួនក្នុងការគ្រប់គ្រងកម្លាំងពលកម្មរបស់ពលករ និងធ្វើអោយ ប្រសើរឡើងនូវមុខមាត់ជាអន្តរជាតិរបស់ខ្លួន ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដោយបញ្ចេញនូវសេចក្តីបង្គាប់ថ្មីៗ ទាក់ទងនឹងការបង្កើត OSSC ក្នុងខេត្តផ្សេងៗបន្ថែមទៀត។ នៅថ្ងៃទី៣ កក្កដា NCPO បានប្រកាសសេចក្តី បង្គាប់លេខ ៧៧/២៥៥៧ "ការបង្កើត OSSC បន្ថែមសម្រាប់ការចុះឈ្មោះពលករទេសន្តរប្រវេសន៍និងវិធានការ គ្រប់គ្រងអោយមានសណ្តាប់ធ្នាប់នៃពលករទេសន្តរប្រវេសន៍ ធ្វើការនៅលើកប៉ាល់នេសាទ នៅតាមខេត្តជាប់ សមុទ្រ"។ បន្ថែមពីលើនេះ ត្រឹមថ្ងៃទី២១ កក្កដា និយោជកនៃពលករទេសន្តរប្រវេសន៍ធ្វើការលើកប៉ាល់នេសាទ ត្រូវបានបង្គាប់អោយធ្វើបញ្ជីរាយឈ្មោះលំអិត ជនជាតិ និងចំនួននៃពលករទេសន្តរប្រវេសន៍របស់ពួកគេ និង ជូនដំណឹងដល់មន្ទីរការងារខេត្ត ដែលកប៉ាល់របស់ពួកគេត្រូវបានចុះបញ្ជីនៅទីនោះ។ ត្រឹមថ្ងៃទី២៦ កក្កដា នាយកដ្ឋានការងារ បានប្រកាសថាប្រតិបត្តិការអូសអូននេសាទចំនួន ៣.៣១៥នាក់ (ក្នុងចំណោម ១០.០០០ ដែលកំពុងប្រតិបត្តិការ) បានបញ្ជូនបញ្ជីជាមួយឈ្មោះពលករ ៥៤.៧៨៩នាក់ ក្នុងនោះ ៤៤.៣៥៧នាក់មិនមាន ឯកសារ^{x1vi}។



ពលករនេសាទលើកដាក់ត្រីដែលចាប់បាននៅក្នុងខេត្តត្រាត ប្រទេសថៃ
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤

សកម្មភាពទាំងឡាយរបស់ NCPO ក្នុងការធ្វើអោយស្របច្បាប់នូវស្ថានភាពរបស់ពលករទេសន្តរប្រទេសនៅក្នុងប្រទេសថៃ ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅថ្ងៃទី៧ កក្កដា នៅពេលដែលឯកអគ្គរាជទូតនិងរដ្ឋទូតនៃប្រទេសទាំងបី ចូលរួមជាមួយមន្ត្រីថៃ ក្នុងការចុះអធិការកិច្ច OSSC នៅក្នុងខេត្តសាមុតប្រាកាន។ រាជទូតនិងរដ្ឋទូតទាំងអស់ បានបង្ហាញពីការគាំទ្រដល់បទបញ្ជាកម្លាំងពលកម្មនៃប្រទេសថៃ ដោយបាននិយាយថា នឹងលប់ចោលនូវបញ្ហាជាច្រើន ព្រមទាំងការពារពលករពីការរំលោភបំពានសិទ្ធិមនុស្ស^{x1vii}។

ថ្ងៃបន្ទាប់មកទៀត NCPO លើកឡើងទៀតថា ដើម្បីទទួលបាននូវការអនុញ្ញាតការងារសម្រាប់ពលករនឹងតម្រូវអោយពលករត្រូវតែឆ្លងកាត់ការពិនិត្យសុខភាពសិន ដែលមានតម្លៃ១៥ដុល្លា និងទិញធានារ៉ាប់រងតម្លៃ ១.៦០០បាត។ ចំនុចនេះមិនមែនគោលការណ៍ថ្មីនោះទេ តែពេលនេះការអនុវត្តមានការតឹងតែងជាងមុនជាខ្លាំង។ ក្រសួងសុខាភិបាលថៃ បង្គាប់អោយពលករស្នើធ្វើការអនុញ្ញាតរយៈពេល១ឆ្នាំដើម្បីពិនិត្យលើអំហ្វេតាមីន និងជម្ងឺចំបងៗផ្សេងទៀតរួមមាន ជម្ងឺស្វាយ ជម្ងឺឃ្លង់ ជម្ងឺបណ្តុសរសៃតាមរយៈថតកាំរស្មីអ៊ុចទ្រូង និងជម្ងឺរបេង^{x1viii}។ អ្នកណាដែលរកឃើញថាក្រោមឥទ្ធិពលនៃអំហ្វេតាមីន ជម្ងឺស្វាយដំណាក់កាលទី៣ ជម្ងឺផ្លូវចិត្ត ញៀនស្រា របេងរ៉ាំរ៉ៃ ឃ្លង់រ៉ាំរ៉ៃ ឬសរសៃរ៉ាំរ៉ៃនឹងត្រូវបានបញ្ជូនត្រលប់។ អ្នកដែលរកឃើញថាមានជម្ងឺរបេង ស្វាយ ឃ្លង់ ឬសរសៃ ដំណាក់កាលដំបូងនឹងតម្រូវអោយបន្តការព្យាបាលមុនពេលផ្តល់នូវការអនុញ្ញាតការងារ។



ពលករមកធ្វើការពិនិត្យសុខភាពនៅ OSSC ក្នុងខេត្តភ្នំពេញ ប្រទេសថៃ

NCPO បានបន្តការប្រឹងប្រែងក្នុងការតាមមើល ពីស្ថានភាពអន្តោប្រវេសន៍នៃពលករនៅក្នុងប្រទេសថៃ នៅថ្ងៃទី២០ កក្កដា ដោយតម្រូវអោយម្ចាស់ផ្ទះនៃពលករទេសន្តរប្រវេសន៍ក្នុងខេត្តសាមុតសាខន ក្នុង ការផ្តល់នូវបញ្ជីឈ្មោះពលករដែលជួលផ្ទះ ដល់អាជ្ញាធរក្នុងពេល២៤ម៉ោង ឬអាចប្រឈមមុខចំពោះ មុខច្បាប់ ដែលនេះជាផ្នែកមួយនៃការប្រឹងប្រែងធ្វើអោយផ្លូវការនូវជួលទ្រព្យសម្បត្តិ។ រវះសេនីយ៍ ចាការុធ ស៊ីនភូនភុន ជាអនុប្រធាន ISOC នៅខេត្តសាមុតសាខន និងជាប្រធានក្រុមអធិការកិច្ចផ្ទះ ស្នាក់នៅរបស់ពលករ បាននិយាយក្នុងការប្រជុំជាមួយម្ចាស់ផ្ទះថា ពួកគេត្រូវតែធ្វើកិច្ចសន្យាជួល សម្រាប់ការត្រួតពិនិត្យ។ ម្ចាស់ផ្ទះត្រូវបានប្រាប់ថា ពួកគេអាចក្លាយជាចុងចោទទីពីរក្នុងករណីផ្លូវច្បាប់ បើសិនជាមន្ត្រីចាប់ខ្លួនអ្នកជួលផ្ទះរបស់ពួកគេ សម្រាប់ការរំលោភច្បាប់។

ក្នុងខែកក្កដាទាំងមូល NCPO បានបន្តចេញនូវសេចក្តីបង្គាប់ជាច្រើនក្នុងការបង្កើត OSSC តាម បណ្តាខេត្ត។ សេចក្តីបង្គាប់ចុះថ្ងៃទី២១ កក្កដា លេខ១១៧/២៥៥៧ បានប្រកាសថាក្នុងការបង្កើតទៅ ដល់៥៣ខេត្តបន្តទៀត ធ្វើអោយក្លាយទៅជាសេវាទូទាំងប្រទេស និងពន្យាការប្រតិបត្តិការគ្រប់មជ្ឈ មណ្ឌលរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥^{១១}។

សេចក្តីបង្គាប់ផ្សេងៗទៀតនៅថ្ងៃនោះគឺលេខ ១១៨/២៥៥៧ "វិធានការក្នុងចន្លោះពេលបន្ថែមដើម្បីទប់ ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្ស និងដោះស្រាយបញ្ហាទាក់ទិននិងពលករទេសន្តរប្រវេសន៍"។ សេចក្តីបង្គាប់នេះ បានពន្យាអំឡុងពេលចុះឈ្មោះសម្រាប់ OSSC ក៏ដូចជា FCRCW ក្នុងខេត្តស្រះកែវ និងចាត់ថាប្តី រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ដូច្នេះពលករកម្ពុជាដែលមានបំណងត្រលប់ទៅ ធ្វើការនៅប្រទេសថៃ អាចបន្តស្នើសុំតាមរយៈ FCRCW ។ សេចក្តីបង្គាប់ ក៏បានពន្យារយៈពេលនៃ សុពលភាពឯកសាររបស់ពលករ (ការអនុញ្ញាតការងារ និងប័ណ្ណសំគាល់ខ្លួនមិនមែនជាជនជាតិថៃ) ដែលបានផ្តល់ដោយ OSSC រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ និងបន្តការតម្រូវដល់ពលករ និង អ្នកក្នុងបន្ទុកត្រូវតែទិញការធានារ៉ាប់រងសុខភាព^{១២}។ ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី១៥ កក្កដា ពលករ ជាង ១០០.០០០នាក់ បានទទួលសេវានិងបានទិញប័ណ្ណធានារ៉ាប់រង។



ពលករទេសន្តរប្រវេសន៍ចុះឈ្មោះនៅ OSSC ក្នុងខេត្តភ្នំពេញ ប្រទេសថៃ

NCPO បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ កក្កដា បានប្រកាសថារយៈពេលដែលផ្តល់ដល់ពលករមិនមានឯកសារពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងការចុះឈ្មោះនិងទទួលការអនុញ្ញាតការងារបណ្តោះអាសន្ន ក្នុងប្រទេសថៃ នឹងមិនពន្យារពេលទៀតទេ។ ពួកគាត់បានណែនាំដល់ពលករធ្វើការរាយការណ៍ទៅ OSSC ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយពួកគាត់បានស្នាក់នៅនិងធ្វើការបណ្តោះអាសន្នក្នុងប្រទេសថៃ។ ពលករដែលបានចុះឈ្មោះរួចហើយ នឹងអនុញ្ញាតអោយប្រើប័ណ្ណសម្គាល់ខ្លួនមិនមែនជាជនជាតិថៃរបស់ពួកគាត់ អាចត្រលប់ទៅប្រទេសកំណើតវិញក្នុងការបំពេញដំណើរការពិសោធន៍សញ្ជាតិ និងស្នើសុំឯកសារចាំបាច់ផ្សេងៗ ទៀតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥^{1iv}។



ពលករទេសន្តរប្រវេសន៍រង់ចាំនៅ ក្នុងខេត្តភ្នំពេញ ប្រទេសថៃ ថ្ងៃទី១១ សីហា ២០១៤

ការិយាល័យរដ្ឋបាលពលករបរទេសនៃក្រសួងការងារ បានបញ្ចេញតួលេខនៅថ្ងៃទី៦ ខែវិច្ឆិកា ២០១៤ បង្ហាញពីចំនួនសរុបនៃពលករដែលបានចុះឈ្មោះមានរហូតដល់ ១.៤៩៣.៧៨១នាក់។ ក្នុងចំណោម នោះបែងចែកតាមជនជាតិមាន៖ ៦៨១.៥៧១ជាកម្ពុជា ៦០០.៨១៦ជាកូរ៉េ និង២១១.៣៩៤ជាលាវ។ ចំនួនសរុបនៃកុមារក្នុងបន្ទុកដែលបានចុះឈ្មោះមាន៩១.១៥៧នាក់ ដែលមានកុមារកម្ពុជា៤១.៦៩៥ កុមារកូរ៉េ៤០.៣៨៨ និងកុមារលាវ៩.០៧៤នាក់។ OSSC ក៏ជោគជ័យផងដែរក្នុងការចុះឈ្មោះដល់ និយោជក ៣០៩.៦១០នាក់។ ខេត្តដែលមានចំនួនពលករចុះឈ្មោះច្រើនៗជាងគេ គឺបាងកក ៣០៨.៤៤៧នាក់ ខេត្តឈូនឫរី ១៤១.៩១៣នាក់ និងខេត្តសាមុតសាខន ៩៨.៣៥៧នាក់។ វិស័យការ ងារចំបងដែលពលករបានចុះឈ្មោះគឺ សំណង់(៤៧៩.២៣៦នាក់) កសិកម្ម(២១៥.៥៨៥នាក់) និងសេវា (១៣៨.៦០១នាក់)^{1v}។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ លោកសុមេត ម៉ាហ្សុត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃ ក្រសួងការងារថៃ បានប្រកាសថាចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤តទៅ វគ្គថ្មីនៃការពិសោធន៍ សញ្ញាតិពលករដែលចុះឈ្មោះចំនួន ១.២០០.០០០នាក់ពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងអ្នកក្នុង បន្ទុករបស់ពួកគេនិងចាប់ផ្តើម។ រដ្ឋាភិបាលកម្ពុជានឹងបញ្ជូនក្រុមមន្ត្រីការងារ៥ក្រុមមកប្រទេសថៃ ក្នុង ការជួយដល់ដំណើរការពិសោធន៍សញ្ញាតិ ចាប់ផ្តើមនៅក្នុងខេត្តសាមុតប្រាកាន ខេត្តសាមុតសាខន ខេត្តនាក់ឆើងសៅ និងខេត្តឈូនឫរី ហើយពលករត្រូវចំណាយប្រមាណ ១.៥០០បាតក្នុងម្នាក់។

NCPO បានបញ្ជាក់ពីជំហររបស់ខ្លួនដែលថាពលករទាំងអស់ត្រូវតែចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៤។នៅថ្ងៃទី២០ តុលា ISOC បាននិយាយថា"នឹងប្រើប្រាស់វិធានការចាំបាច់ក្នុងការបញ្ជូនត្រលប់ នូវពលករណាដែលមិនបានចុះឈ្មោះ ទៅប្រទេសកំណើតវិញ"^{1vii}។ បន្ថែមពីលើនេះ ក្រសួងការងារ បានប្រកាសថានឹងសំលឹងមើលពី "គ្រឿងលើកទឹកចិត្តក្នុងការទាក់ទាញពលករថៃថែមទៀត ដើម្បីធ្វើ ការក្នុងវិស័យទេសចរ និងសហគ្រាសផ្សេងៗទៀត" ក្នុងគោលបំណងជំនួសអោយពលករទេសន្តរប្រ វេសន៍មិនមានឯកសារ^{1viii}។

៤.២. តើមានយន្តការបច្ចុប្បន្នអ្វីខ្លះ សម្រាប់ពលករក្នុងការធ្វើទេសន្តរប្រវេសន៍ទៅប្រទេសថៃ?

ទេសន្តរប្រវេសន៍តាមទីភ្នាក់ងារជ្រើសរើសពលករ ជាដំណើរការមួយបង្កើតឡើងស្របតាមអនុសាសនៈ នៃការយោគយល់គ្នា

ទេសន្តរប្រវេសន៍ផ្លូវការតាមទីភ្នាក់ងារជ្រើសរើសពលករ ដែលអនុលោមទៅតាមអនុសាសនៈនៃការ យោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ គឺជាដំណើរការស្មុគស្មាញ។ ពលករដែលបានធ្វើ

ទេសន្តរប្រវេសន៍ទៅប្រទេសថៃតាមប្រព័ន្ធផ្លូវការនេះ ត្រូវបានហៅថា "ពលករតាមអនុសាសនៈ"។ ចំនួននៃពលករកម្ពុជាតាមអនុសាសនៈ នៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤មាន ៨៥.៧៣៣នាក់។ ពលករតាមអនុសាសនៈ ត្រូវបានអនុញ្ញាតអោយធ្វើការក្នុងប្រទេសថៃសម្រាប់២ឆ្នាំ ហើយដែលពួកគាត់អាចសុំបន្តជាថ្មីបាន២ឆ្នាំម្តងទៀត។

ដំណើរការតាមអនុសាសនៈនេះ តម្រូវអោយពលករស្នើសុំសេវាពីទីភ្នាក់ងារជ្រើសរើសពលករនៅក្នុង ប្រទេសកម្ពុជា ដែលនឹងត្រូវទាក់ទងផងដែរជាមួយនិយោជកថៃ ដែលស្វែងរកពលករ។ ទីភ្នាក់ងារ ជ្រើសរើសពលកររៀបចំបែបបទក្នុងនាមពលករសម្រាប់ប័ណ្ណពលករធ្វើការនៅប្រទេសពីក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។

នៅពេលដែលប័ណ្ណពលករធ្វើការនៅប្រទេសត្រូវបានផ្តល់រួច ទីភ្នាក់ងារអាចដាក់ពាក្យស្នើសុំធ្វើលិខិត ឆ្លងដែនសម្រាប់ពលករ និងរៀបចំការអនុម័តយល់ព្រមចំពោះឯកសារផ្សេងទៀត ពីអាជ្ញាធរថៃនិង កម្ពុជា។ នៅពេលដែលការអនុញ្ញាតទាំងអស់ត្រូវបានផ្តល់ជូនរួចហើយ ទីភ្នាក់ងារនឹងធ្វើការចាត់ចែង ការដឹកជញ្ជូនពលករទៅទីតាំងការងារនៅប្រទេសថៃ។ ពេលទៅដល់ទីនោះ ពលករត្រូវតែរាយការណ៍ ទៅអាជ្ញាធរអន្តោប្រវេសន៍ដើម្បីចុះឈ្មោះ និងទទួលបានការអនុញ្ញាតការងារជាក់ស្តែង។

មជ្ឈមណ្ឌលច្រកចេញចូលតែមួយសម្រាប់ការចុះឈ្មោះពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ

OSSC ត្រូវបានបង្កើតដើម្បីបម្រើសេវាដល់ក្រុមពលករនិងអ្នកក្នុងបន្ទុកពួកគាត់ ដែលមានអាយុក្រោម ១៥ឆ្នាំ បីប្រភេទ៖ សម្រាប់អ្នកដែលបានចុះឈ្មោះក្នុងឆ្នាំ២០១៣អនុលោមតាមសេចក្តីសម្រេចរបស់ គណៈរដ្ឋមន្ត្រីថៃ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ដែលបានអនុម័តអោយពន្យារមួយឆ្នាំទៀតនៃពេល វេលាកំណត់សម្រាប់ការបញ្ចប់ដំណើរការធ្វើអោយស្របច្បាប់ ចំពោះពលករមិនមានឯកសារក្នុង ប្រទេសថៃ និងពលករណាដែលការអនុញ្ញាតការងារអស់សុពលភាពត្រឹមថ្ងៃទី១១ ខែសីហា ២០១៤។ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលបានចុះឈ្មោះរួចហើយនៅ FCRCW និងពលករកម្ពុជា ដែលមិនមានឯកសារត្រូវបានអនុញ្ញាតអោយធ្វើការជាមួយនិយោជកណាដែលបានធានាពួកគាត់នៅ កន្លែងការងារដែលមានបញ្ជាក់លើការអនុញ្ញាតការងារ។ នៅពេលដែលបានចុះឈ្មោះរួច ពួកគាត់ត្រូវ បានអនុញ្ញាតអោយស្នាក់នៅនិងធ្វើការនៅប្រទេសថៃត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

សម្រាប់ពលករដែលចុះឈ្មោះនៅ ជាដំបូងនិយោជករបស់ពួកគាត់ត្រូវតែរៀបចំឯកសារដែលតម្រូវ រួម មានទម្រង់ឯកសារមិនមែនជាជនជាតិថៃ ដែលបានផ្តល់ដោយរដ្ឋបាលខេត្ត(ក្រសួងមហាផ្ទៃ) ប័ណ្ណ សំគាល់ខ្លួនថតចម្លង១ច្បាប់ និងឯកសារថតចម្លងនៃការចុះឈ្មោះគ្រួសាររបស់និយោជក១ច្បាប់។

និយោជកត្រូវតែជូនពលកររបស់ពួកគេទៅកាន់ OSSC និង ដាក់ឯកសារទាំងអស់នៅទីនោះ។ បន្ទាប់មក ពលករម្នាក់ៗត្រូវទទួលការពិនិត្យសុខភាពនៅ OSSC និងជួបជាមួយរដ្ឋបាលខេត្តដើម្បីកត់ត្រាទុកនូវជីវប្រវត្តិរបស់ពួកគាត់ រួមមានទាំងរូបថតនិងស្នាមមេដៃ។ បន្ទាប់មក រដ្ឋបាលខេត្តនឹងផ្តល់ឯកសារអនុញ្ញាតអោយស្នាក់នៅបណ្តោះអាសន្ន(ថវ៣៨/១)។

រូបថតផ្តល់ដោយ MMN



ពលករទេសន្តរប្រវេសន៍ចុះឈ្មោះនៅ OSSC នាខេត្តត្រាត ប្រទេសថៃ ថ្ងៃទី១៤ សីហា ២០១៤

តម្លៃនៃការដំណើរការចុះឈ្មោះសម្រាប់ពលករទេសន្តរប្រវេសន៍សរុប ៣.០៨០បាត ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ តម្លៃរួមមាន ៩០០បាតសម្រាប់ការអនុញ្ញាតការងារ៣ខែ ៨០បាតសម្រាប់ថវ៣៨/១ ៥០០បាតសម្រាប់ការពិនិត្យសុខភាព និង១.៦០០បាតសម្រាប់ធានារ៉ាប់រងសុខភាព។

ពលករទេសន្តរប្រវេសន៍នឹងត្រូវផ្តល់ជូននូវប័ណ្ណមិនមែនជនជាតិថៃ ដែលមានព័ត៌មានជាបឋម ព្រមទាំងព័ត៌មានពីការអនុញ្ញាតការងារ និងធានារ៉ាប់រងសុខភាព។

OSSC ត្រូវបានរៀបចំមកសម្រាប់ចុះឈ្មោះពលករដែលកំពុងតែនៅក្នុងប្រទេសថៃរួចស្រាប់ ប៉ុន្តែដោយសារតែដំណើរការចុះឈ្មោះ មានភាពលឿនជាងទេសន្តរប្រវេសន៍តាមប្រព័ន្ធអនុសាសនៈនោះ ពលករដែលត្រូវបានសម្ភាសន៍ក្នុងរបាយការណ៍នេះ បាននិយាយថាពលករកម្ពុជាជាច្រើនជ្រើសរើសក្នុងការធ្វើប័ណ្ណព្រំដែនឆ្លងទៅប្រទេសថៃ រួមបន្តដំណើរទៅទំតាំងធ្វើការ និងចុះឈ្មោះនៅ OSSC ក្នុងមូលដ្ឋាននោះ។

"ដំណើរការសេវាច្រកចេញចូលតែមួយមិនសុគតស្មាញទេ ហើយផ្តល់លទ្ធភាពអោយពលករកាន់តែច្រើនបានដាក់ពាក្យ។ ខ្ញុំគិតថាវាជាដំណើរការមុនៗ" (ស្ត្រីជាពលករកម្ពុជាក្នុងវ័យ៤០ឆ្នាំប្តាយ បម្រើការនៅសហគ្រាសកែច្នៃឆ្នៃអាហារសមុទ្រ។ បានសម្ភាសន៍ក្នុងខេត្តភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤)

"ដំណើរការនេះកាន់តែងាយស្រួល និងមានឧបសគ្គពេលវេលាតិចតួចជាមុនៗ ដោយសារតែឯកសារអីវត្រូវធ្វើនៅតែមួយកន្លែង" (បុរសជាពលករកម្ពុជាក្នុងវ័យ ២០ឆ្នាំប្រាប់ បម្រើការនៅរោងចក្រកែច្នៃអាហារសមុទ្រ។បានសម្ភាសន៍ក្នុង ខេត្តរ៉ាកយ៉ង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤)

ការធ្វើប័ណ្ណព្រំដែនអាចមានការពិបាកសម្រាប់ជនជាតិកម្ពុជាជាច្រើន ដោយសារតែប័ណ្ណនេះសម្រាប់ តែប្រជាជនរស់នៅក្នុងមូលដ្ឋាននាខេត្តជាប់ព្រំដែន ដែលតែងតែធ្វើដំណើរទៅមកក្នុងប្រទេសថៃ។ ប័ណ្ណព្រំដែនមានតម្លៃតែ ៥ដុល្លារសម្រាប់ប្រជាជនក្នុងមូលដ្ឋាន និង១៥ដុល្លារសម្រាប់ជនជាតិកម្ពុជា ផ្សេងទៀត^{11x}។ លើសពីនេះទៀត ត្រូវចំណាយ៧០បាតក្នុងពេលចូលទៅប្រទេសថៃម្តងៗ។ ដោយមិន គិតពីតម្លៃទាំងអស់នេះ ដំណើរការនេះហាក់ដូចជាជួយដល់ពលករកម្ពុជាជាច្រើនអោយបានត្រលប់ ទៅធ្វើការនៅប្រទេសថៃវិញបានលឿន ហើយដែលជាអទិភាពខ្ពស់បំផុតសម្រាប់ពលករជាច្រើន។

មជ្ឈមណ្ឌលសម្របសម្រួលសម្រាប់ទទួលពលករកម្ពុជា

FCRCW ដែលបានបង្កើតដោយ NCPO មានទីតាំងនៅក្នុងខេត្តស្រះកែវ ចាន់ថាបូរី ត្រាតនិងសុរិន្ទ និង ក្រោមការពិនិត្យមើលយ៉ាងដិតដល់ ពីការិយាល័យអន្តោប្រវេសន៍ នាយកដ្ឋានរដ្ឋបាលនៃក្រសួង មហាផ្ទៃ និងនាយកដ្ឋានការងារនៃក្រសួងការងារ។

ទេសន្តរប្រវេសន៍តាមរយៈ FCRCW ចាប់ផ្តើមនៅពេលពលករកម្ពុជាដែលបានធ្វើប័ណ្ណព្រំដែន ឬ លិខិតឆ្លងដែនដែលបានផ្តល់ដោយអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បានដាក់ឯកសាររបស់ពួកគាត់នៅ កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ថៃ។ អន្តោប្រវេសន៍ថៃពិនិត្យឯកសារអន្តោប្រវេសន៍របស់ពលករ តាម ប្រព័ន្ធអត្តសញ្ញាណបុគ្គល និងគ្រប់គ្រងអន្តោប្រវេសន៍ក្នុងបញ្ជីខ្មៅ និងអោយពួកគាត់ចាប់លេខរក កន្លែងអង្គុយចាំជាជួរ។ នៅពេលដែលពលករចាំឆ្លងកាត់ព្រំដែន អាជ្ញាធរថៃប្រាប់ដល់ពួកគាត់ពី គោលនយោបាយរបស់ NCPO ចំពោះការគ្រប់គ្រងពលករទេសន្តរប្រវេសន៍។ ជាយថាហេតុ គឺប៉ូលីស ជូនពលករទាំងនេះឆ្លងកាត់ព្រំដែនទៅកាន់ FCRCW ។



ពលករកម្ពុជាដែលវិលត្រលប់កំពុងរង់ចាំទៅចុះឈ្មោះនៅ FCRCW ខេត្តស្រះកែវ ប្រទេសថៃ
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤

នៅពេលដែលពលករមកដល់ FCRCW សម្រាប់ការចុះឈ្មោះ ជាដំបូងមន្ត្រីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់ឯកសារអន្តោប្រវេសន៍របស់ពលករ។ បន្តមកទៀត ពួកគេបញ្ជូនឯកសារអនុម័តទៅអោយមន្ត្រីនៃនាយកដ្ឋានរដ្ឋបាលខេត្ត ក្នុងគោលបំណងផ្តល់ជូននូវឯកសារស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករ។ នៅជំហាននេះ រូបថតនិងស្នាមក្រហៅដែលពលករនឹងត្រូវបានរក្សាទុកក្នុងឯកសារប្រវត្តិរបស់ពួកគេ ហើយពលករនឹងទទួលបានប័ណ្ណសម្គាល់ខ្លួនមិនមែនជាជនជាតិថៃ(ប័ណ្ណឆ្លាត) និងថវិកា ៣៨/១ ក្នុងតម្លៃ៨០បាត។ ពលករទេសន្តរប្រវេសន៍នឹងត្រូវផ្តល់ជូនផងដែរនូវលិខិតបញ្ជាក់ ដើម្បីបញ្ជាក់ពីការអនុញ្ញាតអោយចេញចូល។ ទោះជាយ៉ាងណា ទាំងនេះសម្រាប់តែពលករណាដែលការបម្រើការងាររបស់ពួកគេត្រូវបានផ្ទៀងផ្ទាត់ ដោយឈ្មោះរបស់ពួកគាត់គឺមាននៅលើបញ្ជីឈ្មោះអ្នកបម្រើការងារដែលបានដាក់ជូនអាជ្ញាធរដោយនិយោជក ឬពលករដែលមានលក្ខណសម្បត្តិដែលស្មើដោយនិយោជក នឹងត្រូវបានអនុម័តក្នុងការវិលទៅធ្វើការនៅប្រទេសថៃ។

និយោជកថៃរបស់ពលករ ក៏មានការតម្រូវជាច្រើនដែលត្រូវបំពេញផងដែរ។ និយោជកណាដែលមិនធ្លាប់ជួលពលករកម្ពុជាដោយស្របច្បាប់ពីមុនមក ត្រូវតែដាក់ជូននូវការបែបបទស្នើសុំមួយច្បាប់ដល់ការិយាល័យការងារនៅខេត្តឬដល់បាងកក ដើម្បីទទួលបាននូវចំនួននៃការអនុញ្ញាតកន្លែងចំពោះកូតារួមនៃពលករបរទេស ក៏ដូចជាឯកសារផ្សេងៗទៀតផងដែរ។ និយោជកណាដែលបានទទួលនូវការផ្តល់ជាចំនួនដាក់លាក់នៃការអនុញ្ញាតកន្លែងនៃកូតារួចហើយ និងធ្លាប់បានជួលពលករកម្ពុជាពីមុន ត្រូវតែដាក់ជូននូវបញ្ជីឈ្មោះរបស់ពលករ។ ទាល់តែនៅពេលដែលពលករកម្ពុជាបានទទួលនូវឯកសារដែលផ្តល់ដោយ FCRCW ទើបនិយោជនរបស់ពួកគាត់ត្រូវបានអនុញ្ញាតអោយនាំពួកគាត់ទៅកន្លែងធ្វើការ។

ជំហានចុងក្រោយ ក្នុងដំណើរការទេសន្តរប្រវេសន៍តាម FCRCW គឺការស្នើសុំការអនុញ្ញាតការងារ។ ដើម្បីបញ្ចប់ជំហាននោះ និយោជកត្រូវតែពលករកម្ពុជាបស់ពួកគេ ដែលបានទទួលឯកសារចេញដោយ FCRCW រួចហើយទៅដាក់ពាក្យស្នើសុំការអនុញ្ញាតការងារបណ្តោះអាសន្ននៅ OSSC តាមខេត្តដែលកន្លែងការងារមានទីតាំងនៅទីនោះ។ ការអនុញ្ញាតការងារ នឹងមានសុពលភាពសម្រាប់រយៈពេលដែលនៅសល់ នៃការសុពលភាពរបស់ការអនុញ្ញាតអោយចូលមកថែ ជាបណ្តោះអាសន្នរបស់ពួកគាត់។

ការិយាល័យច្រកចេញចូលតែមួយនៅកម្ពុជា

ទិសដៅជាបឋមនៃ OSSC ក្នុងប្រទេសកម្ពុជាគឺសម្របសម្រួលដំណើរការបែបបទធ្វើលិខិតឆ្លងដែនសម្រាប់ពលករកម្ពុជាពីប្រភេទៈ ពលករណាដែលនៅប្រទេសកម្ពុជាមានបំណងធ្វើទេសន្តរប្រវេសន៍តាមដំណើរការអនុសារណៈ និងពលករណាដែលនៅក្នុងប្រទេសថៃស្រាប់ហើយ ប៉ុន្តែមានបំណងទទួលបានឯកសារអត្តសញ្ញាណជាតិ ដើម្បីអនុញ្ញាតអោយពួកគាត់ក្លាយជាពលករមានឯកសារត្រឹមត្រូវ។ OSSC របស់កម្ពុជា ផ្តល់ដល់ជនជាតិកម្ពុជានូវការបំពេញការទាមទារ នៃដំណើរការតាមអនុសារណៈកាន់តែឆាប់រហ័ស។

សម្រាប់ពលករដែលកំពុងនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ មិនតាមរយៈទីភ្នាក់ងារជ្រើសរើសពលករ ពួកគាត់អាចស្នើសុំធ្វើលិខិតឆ្លងដែនដែលបញ្ចុះតម្លៃត្រឹមតែ៤ដុល្លា តាម OSSC ដោយមានការបញ្ជាក់ថាមានការងារធ្វើពីមុននៅប្រទេសថៃ។ ផ្ទុយទៅវិញ បើមិនអាចបញ្ជាក់ថាមានការងារធ្វើពីមុននៅក្នុងប្រទេសថៃទេនោះ ពួកគាត់ត្រូវចុះកិច្ចសន្យាជាមួយទីភ្នាក់ងារជ្រើសរើសពលករអោយជួយភ្ជាប់ទំនាក់ទំនងពួកគេជាមួយនិយោជកថៃ ដែលផ្តល់ការងារដល់ពួកគាត់ធ្វើ និងឯកសារសំអាងនៃការធ្វើការងារ។

ការទទួលសេវាពីទីភ្នាក់ងារជ្រើសរើសពលករឯកជន កាន់តែក្លាយទៅការដែលលែងធ្វើទៅបានគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នៅពេលដែលក្រសួងការងារកម្ពុជា ធ្វើការកំណត់តម្លៃជាការព្យួរសម្រាប់ទីភ្នាក់ងារជ្រើសរើសពលករ ចំពោះលិខិតឆ្លងដែន ការអនុញ្ញាតការងារ ទិដ្ឋាការការងារថៃ រួមនិងតម្លៃធ្វើដំណើរនិងអាហារ សរុប គឺ៤៩ដុល្លា។

ក្រុមពលករកម្ពុជាផ្សេងទៀតដែល OSSC មានបំណងចង់ជួយនោះគឺក្រុមពលករដែលកំពុងរស់នៅប្រទេសថៃដែលមានបំណងចង់បានឯកសារអត្តសញ្ញាណជាតិ។ OSSC របស់កម្ពុជាអាចផ្តល់ជូននូវប័ណ្ណពលករធ្វើការនៅបរទេស ដល់ពលករទាំងនេះ និងទទួលនូវការស្នើសុំធ្វើលិខិតឆ្លងដែន ប៉ុន្តែ

ទាល់តែពួកគាត់វិលត្រលប់ទៅកម្ពុជាវិញសិន។ នេះជាមូលហេតុដែលមជ្ឈមណ្ឌលត្រូវបានបង្កើត នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីសម្របសម្រួលដំណើរការកាន់តែលឿន សម្រាប់ ផលប្រយោជន៍នៃពលករកម្ពុជា ធ្វើដំណើរពីប្រទេសថៃមក។

៤.៣. ស្ថានភាពនៃពលករវិលត្រលប់ទៅកាន់ប្រទេសថៃ

"ពីមុនខ្ញុំគ្មានលទ្ធភាពក្នុងការបង់ថ្លៃចុះឈ្មោះនោះទេ ប៉ុន្តែខ្ញុំគិតថាភ្លាមជា ពលករដែលគ្មានឯកសារ នឹងមិនប្រាកដថាប៉ះពាល់ដល់ជីវិតរបស់ខ្ញុំនៅក្នុង ប្រទេសថៃនោះទេ។ ទោះជាយ៉ាងណា ខ្ញុំទើបនិងដឹងច្បាស់ថា បើខ្ញុំមិនបាន ចុះឈ្មោះទេនោះ ទាហ៊ាននឹងចាប់យើង"
(បុរសម្នាក់ជាពលករកម្ពុជាក្នុងវ័យជាង២០ឆ្នាំ ដែលធ្លាប់បម្រើការងារសំណង់ នៅខេត្តឆាក់ឈឺងសៅ។ បានសម្ភាសន៍នៅខេត្តស្រះកែវ ថ្ងៃទី១៨ សីហា ២០១៤)

នៅពេលដែលរដ្ឋាភិបាលរៀងៗខ្លួន បានរៀបចំនូវយន្តការជាច្រើនសម្រាប់ពលករក្នុងការវិលទៅថៃ តាមប្រព័ន្ធផ្លូវការ និងពាក់កណ្តាលផ្លូវការ ដូចដែលបានពន្យល់ខាងលើ ពលករបានចាប់ផ្តើមវិលទៅ ថៃវិលយ៉ាងឆាប់រហ័ស។ ក្រុមអ្នកស្រាវជ្រាវរបស់ MMN មានអារម្មណ៍ថាជាការសំខាន់ក្នុងការរកអោយ ឃើញពីរបៀបដែលពួកគាត់ធ្វើទេសន្តរប្រវេសន៍ត្រលប់ទៅថៃវិញ និងទស្សនៈរបស់ពលករថាតើមូល ហេតុអ្វីបានជាពួកគាត់រើសយកវិធីទេសន្តរប្រវេសន៍តាមប្រព័ន្ធហ្នឹង។ ពលករកម្ពុជាសរុប ១៣នាក់ ដែលត្រូវបានសម្ភាសន៍ក្នុងទឹកដីថៃ ពួកគាត់ទាំងអស់ធ្លាប់បានរស់នៅនិងធ្វើការក្នុងទឹកដីថៃមុនពេល ចេញទៅកម្ពុជាបណ្តោះអាសន្នក្នុងកំឡុងពេលលំហូរពលករថ្មីៗនេះ។ ក្នុងចំណោមអ្នកផ្តល់ព័ត៌មាន មានស្រី៨នាក់និងប្រុស៥នាក់។ ៧នាក់មានអាយុចន្លោះពី១៩ទៅ៣០ឆ្នាំ ៣នាក់ចន្លោះពី៣១ទៅ៤០ឆ្នាំ និង៣នាក់ចន្លោះពី៤១ទៅ៥០ឆ្នាំ។

ក្នុងចំណោមពលករទាំងនេះដែលបានត្រលប់មកទឹកដីថៃវិញថ្មីៗ លើកលែងតែម្នាក់គត់ ក្រៅពីនោះ មានកូនមួយឬច្រើននាក់។ លើសពីនេះទៅទៀត ជីវភាពរបស់គ្រួសារពួកគាត់គឺធ្វើស្រែចម្ការ លើក លែងតែពលករម្នាក់ប៉ុណ្ណោះដែលមិនមែន។ នេះគឺបានទាក់ទងទៅនឹងភាគរយខ្ពស់នៃគ្រួសារអ្នកផ្តល់ ព័ត៌មានដែលមានដីធ្លីនៅកម្ពុជា ដែលក្នុងនោះមានរហូតដល់១១នាក់។ ទោះជាយ៉ាងណា មានតែ៧ នាក់ដែលផ្តល់ព័ត៌មានប៉ុណ្ណោះដែលមានដីធ្លីខ្លួនឯងនៅកម្ពុជា។

មុនពេលដែលអ្នកផ្តល់ព័ត៌មានចាកចេញកាលពីពេលថ្មីៗទៅកម្ពុជា ពួកគាត់បានបម្រើការងារនៅ សហគ្រាសនេសាទ (អ្នកផ្តល់ព័ត៌មាន៩នាក់) ហើយសល់ពីនោះធ្វើការសំណង់។ មុនពេលចេញពី

ប្រទេសថៃផងដែរ ៧នាក់បានស្នាក់នៅក្នុងប្រទេសថៃតែ៣ទៅ៦ខែប៉ុណ្ណោះ ម្នាក់ទៀតស្នាក់នៅពី ៦ខែទៅ១ឆ្នាំ ៤នាក់ទៀតស្នាក់នៅពី១ទៅ២ឆ្នាំ និងម្នាក់ទៀតពី២ទៅ៣ឆ្នាំ។



រូបថតផ្តល់ដោយ MMN

ពលករនេសាទកំពុងហាលត្រីក្នុងខេត្តត្រាត ប្រទេសថៃ

មូលហេតុជាចម្បងបំផុតដែលអ្នកផ្តល់ព័ត៌មានជ្រើសរើសការវិលត្រលប់មកទឹកដីថៃវិញ ដោយសារតែ កង្វះឪកាសការងារធ្វើនៅកម្ពុជា ដែលមាន៦នាក់ឆ្លើយដូច្នេះ។ មូលហេតុចម្បងមួយទៀតគឺថា និយោជករបស់ពួកគាត់នៅប្រទេសថៃ សុំអោយពួកគាត់ត្រលប់មកធ្វើការវិញ នេះបើតាមអ្នកផ្តល់ព័ត៌ មាន៣នាក់។ ២នាក់ទៀតវិលមកថៃវិញ ដោយសារពួកគាត់បានឮថា NCPO បានបើកមជ្ឈមណ្ឌលចុះ ឈ្មោះពលករទេសន្តរប្រវេសន៍។

អ្នកផ្តល់ព័ត៌មានភាគច្រើន(៥នាក់) មិនបានចូលតាមដំណើរការផ្លូវការណាមួយមកប្រទេសថៃនោះទេ ពួកគាត់បានថ្លែងថាពួកគាត់ជ្រើសរើសវិធីនេះក្នុងការចូលមក ដោយសារតែពួកគាត់គ្មានឯកសារធ្វើ ដំណើរ ហើយការមកតាមអ្នកនាំផ្លូវគឺទាំងសុវត្ថិភាពនិងតម្លៃទាបជាងធ្វើលិខិតឆ្លងដែន។ ទោះជាយ៉ាង ណា ៤នាក់បានឆ្លងកាត់ព្រំដែនមកកាន់ប្រទេសថៃ និងបានទៅ FCRCW ។ មូលហេតុចម្បងបំផុតដែល ពួកគាត់រើសយកផ្លូវនេះ គឺដោយសារពួកគាត់ដឹងថាវាជាច្រកមួយដែលអាចអោយពួកគាត់ត្រលប់មក ធ្វើការវិញបានឆាប់។ ២នាក់ទៀតបានធ្វើលិខិតឆ្លងដែន និងបានចូលមកប្រទេសថៃដោយប្រើទិដ្ឋាការ ទេសចរ។ ពួកគាត់រើសយកវិធីនេះដោយសារពួកគាត់មានលិខិតឆ្លងដែន និងអនុញ្ញាតអោយពួកគាត់ អាចធ្វើដំណើរបានក្នុងប្រទេសថៃ។ បើទោះជាអ្នកផ្តល់ព័ត៌មានភាគច្រើនមិនបានចូលតាមប្រព័ន្ធផ្លូវ ការ តែ១២នាក់មានផែនការចូលរួមដំណើរការចុះឈ្មោះក្នុងពេលបច្ចុប្បន្ន។

*"ខ្ញុំគិតថាបើសិនជាពលករធ្វើឯកសារ វានឹងធ្វើអោយជីវិតយើងប្រសើរ។ យើង
អាចធ្វើដំណើរទៅផ្សារនិងទៅលេងមិត្តភក្តិ" (ពលករកម្ពុជាជាស្រ្តីក្នុងវ័យ៤០ឆ្នាំ
ឆ្ងាយ បម្រើការងារនៅកន្លែងកែច្នៃអាហារសមុទ្រ។បានសម្ភាសន៍នៅខេត្តកំពង់ឆ្នាំង
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤)*

អ្នកផ្តល់ព័ត៌មានជាច្រើន បាននិយាយថា ដំណើរការចុះឈ្មោះថ្មីនៅក្នុងប្រទេសថៃ កាន់តែងាយស្រួល
និងមានឧបសគ្គពេលវេលាតិចតួចជាងពេលមុន។ ទោះជាយ៉ាងណា ពួកគាត់ឃើញថាតម្លៃលិខិតឆ្លង
ដែនកម្ពុជានៅតែមានតម្លៃខ្ពស់។ លើសពីនេះទៀត ខ្លះបានកត់សម្គាល់ថាពួកគាត់នឹងមិនអាចលែងលក
ចំពោះតម្លៃចុះឈ្មោះបាន នៅពេលដែលត្រូវផ្តល់ដល់គ្រួសាររបស់ពួកគាត់ដែរ។ អ្នកផ្តល់ព័ត៌មានម្នាក់
បានថ្លែងថាអំឡុងពេលចុះឈ្មោះគឺខ្លីណាស់ ដូច្នេះពួកគាត់មិនអាចសន្សំប្រាក់ក្នុងការបង់ថ្លៃធ្វើការចុះ
ឈ្មោះក្នុងពេលនោះបាន។ អ្នកផ្តល់ព័ត៌មានមួយចំនួនទៀត ក៏បាននិយាយដែរថា ពួកគាត់គ្មានព័ត៌មាន
ពីដំណើរការចុះឈ្មោះនោះទេ។

អ្នកផ្តល់ព័ត៌មានត្រូវបានសាកសួរពីអនុសាសន៍របស់ពួកគាត់បើមាន សម្រាប់រដ្ឋាភិបាលថៃនិងកម្ពុជា
និងសម្រាប់និយោជកថៃផងដែរ។ ពលរដ្ឋដែលបានសម្ភាសន៍ មានអនុសាសន៍៤ផ្នែកធំៗសម្រាប់រដ្ឋាភិ
បាលថៃ៖ អនុញ្ញាតអោយពលករបានចុះឈ្មោះទៀតទាត់(យ៉ាងតិចប្រចាំឆ្នាំ) អនុវត្តប្រាក់ឈ្នួលអប្បបរ
មាគ្រប់វិស័យការងារទាំងអស់និងសម្រាប់គ្រប់ពលករទាំងអស់ បញ្ចុះតម្លៃការចុះឈ្មោះ និងផ្តល់ជូន
ដល់ពលករនូវការថែរក្សាសុខភាពស្មើគ្នាទៅនឹងអ្វីដែលជនជាតិថៃទទួលបាន។ សំណូមពររបស់អ្នក
ផ្តល់ព័ត៌មានសម្រាប់រដ្ឋាភិបាលកម្ពុជាវិញ រួមមានដូចតទៅ៖ បង្កើតឌីកាសការងារថែមទៀតនៅកម្ពុជា
និងផ្តល់ជំនួយដល់ពលករកម្ពុជានៅក្រៅប្រទេស។ ពួកគាត់មានសំណូមពរ៣ធំៗដល់និយោជកក្នុង
ប្រទេសថៃ៖ តម្លើងប្រាក់ឈ្នួល ផ្តល់ប្រាក់ពេលសម្រាកព្យាបាលជម្ងឺ និងធ្វើអោយប្រសើរឡើងនូវ
សុវត្ថិភាពនិងសុខភាពផ្នែកការងារ។

៥. ការឆ្លុះបញ្ចាំង និងអនុសាសន៍ពីបណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គ

ការហូរចូលភ្លាមៗនៃពលករកម្ពុជាពីប្រទេសថៃថ្មីៗក្នុងឆ្នាំនេះ គឺជាការដាស់សតិដល់មនុស្សជាច្រើន អោយមានការយកចិត្តទុកដាក់ទៅលើបញ្ហាដូចតទៅ។

ជាដំបូង វាគឺជាការរំលឹកថាសេដ្ឋកិច្ចប្រទេសថៃត្រូវការកម្លាំងពលករ។ នេះជាការពិត ដែលដឹងឮជា យូរមកហើយដោយមនុស្សជាច្រើន ប៉ុន្តែកម្រទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាលមុនពេលមានលំហូរ ពលករកម្ពុជា។ ក្នុងខែមិថុនា ការជះឥទ្ធិពលដោយសារអវត្តមាននៃពលករទាំងនេះ គឺសម្បើមណាស់ ដែលសហគ្រាសថៃពឹងផ្អែកលើកម្លាំងពលករ ហើយមានមនុស្សជាច្រើនភ័យថាមិនយូរទេនឹងជះ ឥទ្ធិពលដល់ការខូចប្រយោជន៍សេដ្ឋកិច្ច។ ស្ថានភាពបង្ខំរដ្ឋាភិបាល ក្នុងការចេញសេចក្តីថ្លែងការណ៍ សំដៅទៅ "សារៈសំខាន់នៃពលករទេសន្តរប្រវេសន៍ពីប្រទេសជិតខាង ឆ្ពោះទៅរកការជម្រុញសេដ្ឋកិច្ច ថៃអោយទៅមុខ"^{1x}។ ថ្វីបើមានការពឹងផ្អែកជាយូរមកហើយលើកម្លាំងពលករ ក្នុងសហគ្រាសជាច្រើន នោះ គោលនយោបាយទេសន្តរប្រវេសន៍បានបរាជ័យក្នុងការផ្តល់ជូននូវការឆ្លើយតបរយៈពេលវែង និងមាននិរន្តរភាព ចំពោះពលករទេសន្តរប្រវេសន៍រាប់លាននាក់កំពុងធ្វើការក្នុងប្រទេស។ ជាលទ្ធផល ស្ថានភាពពលករទេសន្តរប្រវេសន៍នៅតែមិនមានភាពទៀងទាត់ និងពលករជាច្រើននាក់បានឈឺចាប់ ដោយសារការប្រព្រឹត្តិអាក្រក់ និងការកេងប្រវ័ញ្ច។

ទីពីរ ថ្វីបើមានការផ្ដួចផ្ដើមធានារបស់រដ្ឋាភិបាលកម្ពុជា ថានឹងស្វែងរកការងារសម្រាប់អ្នកដែលបានត្រ លប់ទៅផ្ទះវិញនោះ ច្បាស់លាស់ណាស់ដែលប្រទេសមិនអាចផ្តល់ដល់ពលករវិលត្រលប់ទៅវិញជា ច្រើននាក់ ជាមួយនិងឪកាសការងារសមរម្យនោះទេ។ ជាការពិត ដែលពលករវិលត្រលប់ជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ក្នុងគម្រោងស្រាវជ្រាវនេះ បានផ្តល់យោបល់ថា រដ្ឋាភិបាលកម្ពុជា "បង្កើត សហគ្រាស" និង/ឬក៏"បង្កើតឪកាសការងារ" អាចចង្អុលបង្ហាញថាពលករនឹងរើសយកការរស់នៅក្នុង ប្រទេសកម្ពុជា បើសិនជាពួកគាត់អាចរកការងារសមរម្យ។ ទោះជាយ៉ាងណា តថភាពគឺថាមានឪកាស ជីវភាពតិចតួចណាស់ក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ហើយមនុស្សគឺគ្មានជម្រើស មានតែនាំគ្នាធ្វើ ទេសន្តរប្រវេសន៍ដើម្បីរកឪកាសការងារ។ អ្នកដែលអាចរកការងារធ្វើនៅតាមទីក្រុងក្នុងប្រទេសកម្ពុជា នៅតែទទួលបានប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួលដើម្បីរស់នៅឆ្ងាយណាស់។ ដូច្នេះ មនុស្សជាច្រើន សំលឹងមើលទេសន្តរប្រវេសន៍ទៅប្រទេសថៃ ជាវិធីតែមួយគត់ដើម្បីរស់រាន និងផ្គត់ផ្គង់ដល់គ្រួសារ។ ក្នុងការធ្វើអោយទេសន្តរប្រវេសន៍ជាជម្រើសតែមួយ ជាជាងយុទ្ធសាស្ត្ររស់រានមានជីវិតប្រាកដនិយម ប៉ុណ្ណឹងនោះ រដ្ឋាភិបាលកម្ពុជាត្រូវការពិនិត្យពិចារណាអោយបានជិតដល់គំរូបច្ចុប្បន្ននៃការអភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់ប្រទេស និងធ្វើការឆ្ពោះទៅសម្រេចបាននូវប្រាក់ឈ្នួលចិញ្ចឹមជីវិតសម្រាប់ពលករទាំងអស់ ក្នុងប្រទេសកម្ពុជា។

ទីបី ផ្អែកទៅលើការសម្ភាសន៍ ច្បាស់លាស់ណាស់ដែលថាពលករភាគច្រើនដែលមានបំណងធ្វើតាម ច្បាប់ទម្លាប់ និងចង់បានស្ថានភាពស្របច្បាប់នៅក្នុងទឹកដីថៃ។ ទោះជាយ៉ាងណា បច្ចុប្បន្នពលករ ជាច្រើននៅតែឃើញថាប្រព័ន្ធទេសន្តរប្រវេសន៍ផ្លូវការនៅតែមានតម្លៃខ្ពស់និងមិនទទួលបាន។ ភាពមិន ទទួលបាននេះ តែងតែរើខ្លាំងឡើង ដែលជាការពិតពលករមិនបានទទួលប្រាក់ឈ្នួលអប្បបរមានៅ ក្នុងប្រទេសថៃ ហើយពួកគាត់មិនបានទទួលប្រាក់ឈ្នួលពេលដែលសុំឈប់សម្រាក ដែលពួកគាត់គួរ តែទទួលបានតាមច្បាប់ការងារជាតិ ដូចជានៅពេលសម្រាកព្យាបាលជម្ងឺជាដើម។ ដូច្នេះ សមត្ថភាព របស់ពលករក្នុងការលែងលកចំណាយលើថ្លៃចាំបាច់ ក្នុងការធ្វើឯកសារស្របច្បាប់នោះគឺទុកមួយឡែក សិន។ នេះជាពេលមួយ ដែលរដ្ឋាភិបាលត្រូវធានាថាពលករទាំងអស់ទទួលបានប្រាក់ឈ្នួលអប្ប បរមានិងទទួលបានប្រាក់ឈ្នួលពេលសម្រាកព្យាបាលជម្ងឺដែលជាចំណុចមួយនៃសិទ្ធិ។ អនុវត្តច្បាប់ទាំងនេះ គឺប្រហែលជាអាចជម្រុញពលករបន្ថែមទៀត ក្នុងការចំណាយពេលវេលារបស់ពួកគេ ដើម្បីបន្តទៅរក ប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់ និង/ឬដំណើរការចុះឈ្មោះ។

ជាចុងក្រោយ លំហូរនៃពលករកម្ពុជា បានគូសបញ្ជាក់ពីការខ្វះជំនឿចិត្តក្នុងចំណោមពលករចំពោះ អង្គភាពអនុវត្តច្បាប់ និងការជះឥទ្ធិពលដែលអាចកើតមាននៃរោងចក្រតឹងរ៉ឹងខ្លាំងរបស់អាជ្ញាធរ ចំពោះ ពលករ។ ច្រើនឆ្នាំមកហើយ ពលករក្នុងប្រទេសថៃបានឃើញថាការអនុវត្តច្បាប់ព្យាយាម ដើម្បីគ្រប់ គ្រងពលករ ក្នុងពេលដែលបានធ្វើកិច្ចការតិចតួចដើម្បីការពារពួកគាត់ ហើយកម្រនាំយកនិយោជក មករកយុត្តិធម៌ ចំពោះទង្វើផ្តល់ប្រាក់ឈ្នួលក្រោមស្តង់ដារ ប្រព្រឹត្តិឆ្គាំឆ្គងលើពលករ និងកេងប្រវ័ញ្ចលើ ពលកររបស់ខ្លួន។ ទាំងនេះបានរើខ្លាំងដោយរោងចក្រសាស្ត្រដែលរបស់ NCPO សំដៅទៅដល់ "បញ្ហា ពលករទេសន្តរប្រវេសន៍" ដែលធ្វើអោយបង្កការភិតភ័យក្នុងការបង្ក្រាបដោយប្រើហិង្សាទៅលើពលករ បើសិនជាប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់ គឺត្រូវជម្រុញតទៅមុខទៀត ជាការសំខាន់ណាស់ដែល អ្នកពាក់ព័ន្ធទាំងអស់ធ្វើការឆ្ពោះទៅរកសាងឡើងវិញនូវជំនឿចិត្តរបស់ពលករ ចំពោះស្ថាប័ណ្ឌអនុវត្ត ច្បាប់។ ពួកគាត់ត្រូវការជំនឿចិត្តដែលថា អង្គភាពរដ្ឋាភិបាលនឹងធានាដល់ពលករទេសន្តរប្រវេសន៍ថា នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ហើយកន្លែងការងារត្រូវបានធ្វើអធិការកិច្ចដើម្បីធានាថា មាន លក្ខខណ្ឌការងារសុវត្ថិភាព ដែលនិយោជកទាំងអស់នឹងធ្វើអោយមានសុវត្ថិភាពសង្គម សម្រាប់ និយោជិតរបស់ខ្លួន ហើយដែលនិយោជកនឹងមិនជំរិតយកឯកសាររបស់ពលករ ហើយដែលការ រំលោភទៅលើសិទ្ធិណាមួយរបស់ពលករត្រូវតែដាក់ទោស។ ប្រសិនបើជំនឿចិត្តដូច្នោះត្រូវបានស្តារ ឡើងវិញមែននោះ ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើអោយស្របច្បាប់នូវស្ថានភាពរបស់ពលករ នឹងមានប្រសិទ្ធិភាព ហើយរដ្ឋាភិបាលនឹងទទួលបាននូវការគាំទ្រពីពលករទេសន្តរប្រវេសន៍ដោយ ពួកគាត់ផ្ទាល់។

ជាមួយនិងការរកឃើញទាំងនេះក្នុងចិត្ត យើងខ្ញុំសូមជម្រុញអោយអ្នកពាក់ព័ន្ធទាំងអស់ពិចារណានូវ អនុសាសន៍ដូចតទៅ។

សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បី៖

- ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ដើម្បីបង្កើតការងារសមរម្យជាមួយប្រាក់ ឈ្នួលរស់នៅសមរម្យ និងធ្វើអោយប្រសើរឡើងនូវស្តង់ដារនៃការរស់នៅសម្រាប់ប្រជាជន របស់ខ្លួន។
- ពង្រឹងអំណាចនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីការពារសិទ្ធិជនជាតិរបស់ខ្លួន ដែលកំពុងធ្វើការទាំងនៅក្នុងប្រទេស និងនៅលើទឹកដីបរទេស។
- បង្កើតគោលនយោបាយទាក់ទងនិងការងារនិងទេសន្តរប្រវេសន៍ ដោយមានការពិគ្រោះ យោបល់ជាមួយពលករ ដែលត្រូវរងផលប៉ះពាល់ពីគោលនយោបាយទាំងនោះ។
- រៀបចំផែនការនិងអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលត្រូវបានរៀបចំសម្រាប់ការ វិលត្រលប់ជាយថាហេតុនៃពលករទេសន្តរប្រវេសន៍កម្ពុជា។ និង
- ផ្តល់ជូនដល់ពលករនូវកម្ចីការប្រាក់ទាប ក្នុងគោលបំណងបញ្ចៀសភាពជាប់បំណុល ដោយ សារតែកម្ចីអត្រាការប្រាក់ខ្ពស់ ដែលជារឿយៗគឺសម្រាប់សម្របសម្រួលដល់ការធ្វើទេសន្តរ ប្រវេសន៍។

សម្រាប់រដ្ឋាភិបាលថៃ ដើម្បី៖

- រៀបចំធ្វើការវាយតម្លៃអោយបានជិតដល់មួយ នៃផលប៉ះពាល់ពីគោលនយោបាយ ទេសន្តរ ប្រវេសន៍របស់ខ្លួន។
- ធានាថាពលករទាំងអស់ទទួលបាននូវប្រាក់ឈ្នួលអប្បបរមាដែលពួកគេត្រូវទទួលបាន និង ធ្វើការឆ្ពោះទៅរកការផ្តល់ប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់ទាំងអស់គ្នា។
- ពិនិត្យមើលឡើងវិញនូវគោលនយោបាយណាដែលបង្កើនហានិភ័យដល់ពលករ ដែលនឹង អាចក្លាយទៅជាគ្មានឯកសារ នាំអោយពួកគាត់ប្រឈមមុខទៅនឹងការចាប់ខ្លួន និងការបញ្ជូន ត្រលប់។
- ធានាថាការបញ្ជូនត្រូវបានអនុវត្តតែក្នុងជម្រើសចុងក្រោយបំផុត ក្នុងការចាត់ចែងចំពោះ ប្រជាជនជាពលករគ្មានឯកសារ។ និង
- បង្កើតគោលនយោបាយពាក់ព័ន្ធនិងពលករការងារ អោយមានមូលដ្ឋានយូរអង្វែង។

សម្រាប់រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជាដើម្បី៖

- ពិនិត្យមើលឡើងវិញនូវយន្តការទេសន្តរប្រវេសន៍បច្ចុប្បន្ន ក្នុងគោលបំណងធ្វើអោយវាកាន់តែងាយស្រួល កាន់តែលឿន កាន់តែតម្លៃទាប និងកាន់តែអាចទទួលបានសម្រាប់ពលករធម្មតា
- សហការប្រតិបត្តិការក្នុងការធានាថា ការបញ្ជូនត្រលប់ពលករត្រូវបានអនុវត្តក្នុងសភាពដែលមានសុវត្ថិភាពនិងភាពថ្លៃថ្នូរ និងក្នុងទិដ្ឋភាពច្បាប់ ក្នុងករណីដែលការអនុវត្តច្បាប់ដូចនោះមិនអាចជៀសវាងបាន។

សម្រាប់អាស៊ានដើម្បី៖

- បញ្ជាក់អោយច្បាស់ពីទំហំនៃសេចក្តីប្រកាសអាស៊ាន ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ព្រមទាំងជម្រុញអោយរដ្ឋសមាជិកធ្វើការពិនិត្យមើលឡើងវិញពីគោលនយោបាយទេសន្តរប្រវេសន៍រៀងៗខ្លួន ក្នុងការធ្វើអោយប្រសើរឡើងនូវជីវិតរបស់ពលករនៅតាមសហគ្រាស។ និង
- ជម្រុញការវិនិយោគនៅក្នុងប្រទេសកំណើតរបស់ពលករ ដែលមានក្រមសីលធម៌ជំនួញល្អ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅទីនោះ។